



ព្រឹទ្ធសភា

SENATE MAGAZINE

ទស្សនាវដ្តី

ប្រចាំខែសីហា



លេខ ២៣៥ ឆ្នាំទី២០ គ.ស ២៥៦៤ គ.ស ២០២០

Issue 235 Volume 20 BC 2564 BE 2020

មាតិកា



សកម្មភាពថ្នាក់ដឹកនាំ

- គណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភាប្រជុំពិនិត្យសម្រេចលើរបាយការណ៍សម្ព័ន្ធទីររបស់អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា ១
- គណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភាប្រជុំពិនិត្យអំពីការធ្វើវិចារណកម្មថវិកាព្រឹទ្ធសភា ២
- ប្រធានស្តីទីព្រឹទ្ធសភាអញ្ជើញផ្តល់ភ្លើងបូជាសពទីប្រឹក្សាសម្តេចប្រធានព្រឹទ្ធសភា ៣
- ថ្នាក់ដឹកនាំព្រឹទ្ធសភាជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋ ៤



សកម្មភាពគណៈកម្មការ

- គណៈកម្មការទាំង១០ព្រឹទ្ធសភាចូលរួមកិច្ចប្រជុំនានា ៦
- ការងារទទួលពាក្យបណ្តឹង ៧
- សមាជិកសមាជិកាព្រឹទ្ធសភាចុះបំពេញការងារនៅតាមបណ្តាភូមិភាគទាំង៨ ៨
- សមាជិកសមាជិកាព្រឹទ្ធសភាចូលរួមក្នុងពិធីផ្សេងៗ ១៨
- បញ្ជីរាយនាមសប្បុរសជនចូលរួមបរិច្ឆាគថវិកាក្នុងគណៈកម្មការអន្តរក្រសួងប្រយុទ្ធនឹងជំងឺកូវីដ-១៩ ១៩



សកម្មភាពអគ្គលេខាធិការដ្ឋាន

- អគ្គលេខាធិការដ្ឋានព្រឹទ្ធសភាប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែមេសា និងកំណត់ទិសដៅការងារខែឧសភា ឆ្នាំ២០២០ ២៥
- ថ្នាក់ដឹកនាំអគ្គលេខាធិការដ្ឋានព្រឹទ្ធសភាចូលរួមកិច្ចប្រជុំ និងពិធីផ្សេងៗ ២៦



អ្នកគ្រប់គ្រងទូទៅ
ឯកឧត្តម អ៊ុំ សារីទូ

អ្នកសម្រួលខ្លឹមសារ
និងអក្ខរាវិរុទ្ធ
ឯកឧត្តម កែវ ចាន់ណា
ឯកឧត្តម សុខ វិទ្យុ
ឯកឧត្តម ជួន ណា
ឯកឧត្តម គឹម ពិសិដ្ឋ
លោក ជួន សុខធី
លោក កុក វ៉ៃ
លោកស្រី ទុំ បូជល

អ្នកគ្រប់គ្រងផ្ទាល់
លោក ទេព មករា

ក្រុមអ្នកយកព័ត៌មាន
ការិយាល័យព័ត៌មាន

ការិក្ខណៈ
លោក វ៉ាន់ ពិសិដ្ឋ
លោក ជុំ ច័ន្ទរតនា
កញ្ញា សុខ សុជាតា

ក្របមុខ ៖ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ថតរូបអនុស្សាវរីយជាមួយព្រឹទ្ធាចារ្យ និងប្រជាពលរដ្ឋនៅភូមិបត់ខ្លាស្នាប ឃុំពាមជីលាំង ស្រុកក្រចេះ ខេត្តត្បូងឃ្មុំ។
ក្របក្រោយ ៖ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ជួបសំណេះសំណាលសួរសុខទុក្ខប្រជាពលរដ្ឋនៅសង្កាត់បឹងធំ ខណ្ឌកំបូល រាជធានីភ្នំពេញ។

អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា

វិចារប្បតិការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ៖ (855 23)211441, 211442, 211443, ទូរសារ៖ (855 23)211446

E-mail : oumsarith.sgsenate@gmail.com

Website: www.senate.gov.kh

www.elibrary.senate.gov.kh

Facebook: www.facebook.com/senateofcambodia

គណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភាប្រជុំពិនិត្យសម្រេច
លើរបាយការណ៍ប្រចាំឆ្នាំរបស់អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា



សម្តេច សាយ ឈុំ ដឹកនាំកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា

នៅព្រឹកថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២០ វេលាម៉ោង ៨:០០នាទី គណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភាបានប្រជុំ ពិនិត្យ សម្រេចអំពីការរៀបចំរបាយការណ៍ប្រចាំឆ្នាំរបស់អគ្គលេខា- ធិការដ្ឋានព្រឹទ្ធសភា ដែលបានប្រព្រឹត្តទៅក្រោមអធិបតីភាព ដ៏ខ្ពង់ខ្ពស់របស់សម្តេចវិបុលសេនាភក្តី **សាយ ឈុំ** ប្រធាន ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា។

បន្ទាប់ពីបានពិនិត្យពិភាក្សារួចមក គណៈកម្មាធិការ អចិន្ត្រៃយ៍ព្រឹទ្ធសភាបានសម្រេចបង្កើតអគ្គនាយកដ្ឋានថ្មី ចំនួន២បន្ថែមទៀត សរុបទាំងអស់ចំនួន៥អគ្គនាយកដ្ឋាន។ អគ្គនាយកដ្ឋានបង្កើតថ្មីចំនួនពីរគឺ៖ អគ្គនាយកដ្ឋានស្រាវ- ជ្រាវ និងអគ្គនាយកដ្ឋានពិធីការនិងទំនាក់ទំនងអន្តរជាតិ។

បច្ចុប្បន្នរបាយការណ៍ប្រចាំឆ្នាំរបស់អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា មានអគ្គនាយកដ្ឋានចំនួន៥ គឺអគ្គនាយកដ្ឋានរដ្ឋបាលនិង

ហិរញ្ញវត្ថុ អគ្គនាយកដ្ឋានសេវាច្បាប់និងសមូហភាពដែនដី អគ្គនាយកដ្ឋានព័ត៌មាននិងទំនាក់ទំនងសាធារណៈ អគ្គ- នាយកដ្ឋានពិធីការនិងទំនាក់ទំនងអន្តរជាតិ និងអគ្គនាយក- ដ្ឋានស្រាវជ្រាវ ព្រមទាំងអគ្គាធិការដ្ឋាន និងមាននាយក- ដ្ឋានចំណុះអគ្គនាយកដ្ឋានទាំង៥ចំនួន១៩នាយកដ្ឋាន។

(អត្ថបទ៖ ទេព មករា និងរូបភាព៖ គង់ យ៉ាវិន)



សមាជិក សមាជិកាគណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា



ទិដ្ឋភាពក្នុងកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា

គណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា
ប្រជុំពិនិត្យអំពីការធ្វើវិចារណកម្មថវិកាព្រឹទ្ធសភា



ឯកឧត្តម ស៊ឹម កា ដឹកនាំកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា

ដើម្បីចូលរួមក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ នៅព្រឹកថ្ងៃចន្ទ ទី៤ ខែឧសភា ឆ្នាំ២០២០ គណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានប្រជុំពិនិត្យ សម្រេចអំពី ការធ្វើវិចារណកម្មថវិកាព្រឹទ្ធសភា លើកទី២ ក្នុងច្បាប់ស្តីពី ហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ ២០២០ ដែលបានប្រព្រឹត្តទៅ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម **ស៊ឹម កា** ប្រធានស្តីទីព្រឹទ្ធសភា។

(អត្ថបទ៖ ទេព មករា និងរូបភាព៖ គង់ យ៉ារីន)



សមាជិក សមាជិកាគណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា



ទិដ្ឋភាពក្នុងកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា

ប្រធានស្តីទីព្រឹទ្ធសភាអញ្ជើញផ្តល់ភ្លើងបូជាសពទីប្រឹក្សា សម្តេចប្រធានព្រឹទ្ធសភា



ឯកឧត្តម ស៊ឹម កា ប្រធានស្តីទីព្រឹទ្ធសភា អញ្ជើញជាអធិបតីភាពក្នុងពិធីបូជាសព

នាព្រឹកថ្ងៃសុក្រ ទី៨ ខែឧសភា ឆ្នាំ២០២០ ឯកឧត្តម **ស៊ឹម កា** ប្រធានស្តីទីព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីភាពក្នុងពិធីបូជាសពឯកឧត្តម **កែវ ធី** ទីប្រឹក្សាសម្តេចប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា នៅវត្តពោធិ៍ព្រឹក្ស ហៅវត្តខ្នុរ ស្ថិតក្នុងសង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។

ក្នុងឱកាសដ៏ក្រៀមក្រំនោះ មានការរៀបចំពិធីដង្ហែប្រទក្សិណសពបីជុំមេរុ និងតំណាងក្រុមគ្រួសារសពអាននូវវិយោគកថា និងដ៏ប្រវត្តិរបស់ឯកឧត្តម **កែវ ធី** ព្រមទាំងគោរពវិញ្ញាណក្ខន្ធជាតិចូបច្បាមរណៈ។

ឯកឧត្តម **កែវ ធី** កើតនៅថ្ងៃទី១ ខែកក្កដា ឆ្នាំ១៩៤៧ នៅភូមិស្រះ ឃុំជ្រៃធំ ស្រុកមាសហែក ខេត្តស្វាយរៀង

ជាតូនកសិករ មានបងប្អូនចំនួន៨នាក់ (ស្រី២នាក់) ហើយឯកឧត្តមគឺជាកូនច្បងនៅក្នុងគ្រួសារ។ ឯកឧត្តមបានរៀបអាពាហ៍ពិពាហ៍ជាមួយនឹងលោកជំទាវ **លន់ ចន្ទរស្មី** នៅក្នុងអំឡុងឆ្នាំ១៩៨០ ដោយបច្ចុប្បន្នលោកជំទាវបានទទួលមរណភាពអស់រយៈកាល៣ឆ្នាំកន្លងមកហើយ ដោយរោគាពាធ។ ឯកឧត្តមមានបុត្រចំនួន៣នាក់ ស្រី២ និងប្រុស១នាក់។

នៅក្នុងឆ្នាំ១៩៩២ ឯកឧត្តម **កែវ ធី** បានចូលបម្រើការងារនៅអង្គភាពអយ្យការយោធនកម្ពុជា និងនៅឆ្នាំ២០០៧ ឯកឧត្តមមានតួនាទីជាអភិបាលរងនៃគណៈអភិបាលខេត្តពោធិ៍សាត់ បន្ទាប់មកជាសមាជិកក្រុមប្រឹក្សាខេត្តពោធិ៍សាត់ និងជាទីប្រឹក្សាសម្តេចពញាចក្រ **ហេង សំរិន** ប្រធានរដ្ឋសភា។ បច្ចុប្បន្នឯកឧត្តម **កែវ ធី** ជាទីប្រឹក្សាសម្តេចវិបុលសេនាភក្តី **សាយ ឈុំ** ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា។

ឯកឧត្តម **ស៊ឹម កា** បានអញ្ជើញផ្តល់ភ្លើងបូជាសពហើយតំណាងក្រុមគ្រួសារសពក៏បានឡើងថ្លែងអំណរគុណដល់ភ្ញៀវកិត្តិយសទាំងអស់ដែលបានផ្តល់កិត្តិយសអញ្ជើញចូលរួមក្នុងពិធីបុណ្យ និងបូជាសពនាពេលនោះផងដែរ។

(អត្ថបទ៖ អ៊ុក ប៉ូលីន និងរូបភាព៖ គង់ យ៉ារីន)



ឯកឧត្តម ស៊ឹម កា ប្រធានស្តីទីព្រឹទ្ធសភា អញ្ជើញផ្តល់ភ្លើងបូជាសពឯកឧត្តម **កែវ ធី** ទីប្រឹក្សាសម្តេចប្រធានព្រឹទ្ធសភា

**ថ្នាក់ដឹកនាំព្រឹទ្ធសភាជួបសំណេះសំណាលជាមួយនិង
ប្រជាពលរដ្ឋ និងចូលរួមពិធីផ្សេងៗ**

✽ នាព្រឹកថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២០ សម្តេចវិបុល
សេនាភក្តី **សាយ ឈុំ** ប្រមុខរដ្ឋស្តីទី នៃព្រះរាជាណាចក្រ
កម្ពុជា និងគណៈប្រតិភូព្រឹទ្ធសភា បានអញ្ជើញដាក់កូរោន
ផ្កាគោរពវិញ្ញាណក្ខន្ធសព្វអ្នកឧកញ៉ាព្រឹទ្ធមហាឧបាសិកា
ធម្មញ្ញាណវិវឌ្ឍនា **ម៉ីន សាវណី** មាតាក្មេករបស់សម្តេច
អគ្គមហាសេនាបតីតេជោ **ហ៊ុន សែន** នាយករដ្ឋមន្ត្រី
នៃព្រះរាជាណាចក្រកម្ពុជា នៅភូមិត្រីស្ថិតក្នុងសង្កាត់
ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។



✽ នាព្រឹកថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២០ សម្តេចវិបុល
សេនាភក្តី **សាយ ឈុំ** ប្រមុខរដ្ឋស្តីទី នៃព្រះរាជាណាចក្រ
កម្ពុជា និងលោកជំទាវ បានអញ្ជើញជួបសំណេះសំណាល
សួរសុខទុក្ខបងប្អូន ក្រុមគ្រួសារ សាច់ញាតិ នៅភូមិកំណើត
របស់សម្តេច នាភូមិកណ្តាលកោះ ឃុំកោះសូទិន ស្រុក
កោះសូទិន ខេត្តកំពង់ចាម។



✽ នាព្រឹកថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២០ សម្តេចវិបុល
សេនាភក្តី **សាយ ឈុំ** ប្រមុខរដ្ឋស្តីទី នៃព្រះរាជាណាចក្រ
កម្ពុជា និងលោកជំទាវ បានអញ្ជើញជួបសំណេះសំណាល
សួរសុខទុក្ខព្រឹទ្ធាចារ្យ និងប្រជាពលរដ្ឋ នៅភូមិបត់ខ្លាស្នាប
ឃុំពាមជីលាំង និងចូលថ្វាយបង្គំព្រះសង្ឃ នៅវត្តគគី ឃុំ
ព្រែកអាជី ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ។



✽ នាព្រឹកថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២០ សម្តេចវិបុល
សេនាភក្តី **សាយ ឈុំ** ប្រធានព្រឹទ្ធសភា នៃព្រះរាជាណា-
ចក្រកម្ពុជា បានអញ្ជើញជួបសំណេះសំណាល សួរសុខទុក្ខ
មន្ត្រី និងអាជ្ញាធរសង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឫស្សីកែវ
រាជធានីភ្នំពេញ។



ថ្នាក់ដឹកនាំព្រឹទ្ធសភាជួបសំណេះសំណាលជាមួយនិង
ប្រជាពលរដ្ឋ និងចូលរួមពិធីផ្សេងៗ

✽ នាព្រឹកថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២០ សម្តេចវិបុល
សេនាភក្តី **សាយ ឈុំ** ប្រធានព្រឹទ្ធសភា នៃព្រះរាជាណា-
ចក្រកម្ពុជា បានអញ្ជើញជួបសំណេះសំណាល សួរសុខទុក្ខ
មន្ត្រី និងអាជ្ញាធរភូមិ សង្កាត់ប្រទះឡាង ខណ្ឌកំបូល
រាជធានីភ្នំពេញ។



✽ នាព្រឹកថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២០ សម្តេចវិបុល
សេនាភក្តី **សាយ ឈុំ** ប្រធានព្រឹទ្ធសភា នៃព្រះរាជាណា-
ចក្រកម្ពុជា បានដឹកនាំគណៈប្រតិភូព្រឹទ្ធសភាដាក់កូរោន
ផ្កា និងគោរពវិញ្ញាណក្ខន្ធសពងកឧត្តម **ហ៊ុម ឆែម** ទេស-
រដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងជាអតីតរដ្ឋមន្ត្រី
ក្រសួងធម្មការ និងសាសនា នៅផ្ទះលេខ១៦ ផ្លូវប៉ើ
សង្កាត់និរោធន ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។



✽ នាព្រឹកថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២០ សម្តេចវិបុល
សេនាភក្តី **សាយ ឈុំ** ប្រធានព្រឹទ្ធសភា នៃព្រះរាជាណា-
ចក្រកម្ពុជា បានអញ្ជើញជួបសំណេះសំណាល សួរសុខទុក្ខ
ប្រជាពលរដ្ឋ មន្ត្រី និងអាជ្ញាធរ សង្កាត់បឹងធំ ខណ្ឌកំបូល
រាជធានីភ្នំពេញ។



✽ នាថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២០ ឯកឧត្តម **ស៊ឹម កា**
ប្រធានស្តីទីព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បាន
អញ្ជើញគោរពវិញ្ញាណក្ខន្ធសពងកឧត្តម **កែវ ធី** ទីប្រឹក្សា
សម្តេចវិបុលសេនាភក្តី **សាយ ឈុំ** ប្រធានព្រឹទ្ធសភា នៃ
ព្រះរាជាណាចក្រកម្ពុជា នៅឧទ្យានម្លិះ បុរីភ្នំពេញដាក់
សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។



គណៈកម្មការទាំង១០ព្រឹទ្ធសភាចូលរួមកិច្ចប្រជុំសាធារណៈ



✽ នាថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២០ ឯកឧត្តម **ជារ សេដ្ឋ** ប្រធានគណៈកម្មការទី២ព្រឹទ្ធសភាបានអញ្ជើញ ដឹកនាំកិច្ចប្រជុំផ្ទៃក្នុងគណៈកម្មការ ដើម្បីពិនិត្យពិភាក្សា ក្នុងស្ថានភាព នៃការរាតត្បាតជំងឺ Covid-19 និងបញ្ហា ផ្សេងៗ នៅសាលប្រជុំគណៈកម្មការទី២ព្រឹទ្ធសភា។

២០២០ នៅសាលប្រជុំគណៈកម្មការទី៥ព្រឹទ្ធសភា។

✽ លោកជំទាវ **ឌី បូរ៉ាស៊ី** ប្រធានគណៈកម្មការទី៥ ព្រឹទ្ធសភាបានអញ្ជើញ៖



- ដឹកនាំកិច្ចប្រជុំផ្ទៃក្នុងគណៈកម្មការ ដើម្បីពិនិត្យពិភាក្សា លើ៖ ទី១-បូកសរុបរបាយការណ៍សកម្មភាពការងារប្រចាំ ខែមេសា ឆ្នាំ២០២០ ទី២-បិទបញ្ជីបេឡាចំណូល-ចំណាយ ប្រចាំត្រីមាសទី១ ឆ្នាំ២០២០ ទី៣-បញ្ហាផ្សេងៗ នាថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២០ នៅសាលប្រជុំគណៈកម្មការទី៥ ព្រឹទ្ធសភា។

✽ នាថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២០ ឯកឧត្តម **អ៊ុក ម៉ុងឈឿន** ប្រធានគណៈកម្មការទី៦ព្រឹទ្ធសភា និងជា ប្រធានក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី២ បាន អញ្ជើញជាអធិបតីភាពក្នុងកិច្ចប្រជុំក្រុម ដើម្បីពិនិត្យពិភាក្សា លើ៖ ១-សេចក្តីព្រាងរបាយការណ៍សកម្មភាព និងរបាយ- ការណ៍អំពីស្ថានភាពថវិការបស់ក្រុមសមាជិកព្រឹទ្ធសភា ប្រចាំភូមិភាគទី២ប្រចាំខែឧសភា ឆ្នាំ២០២០ ២-ផ្សព្វផ្សាយ អំពីស្ថានភាពនៃកិច្ចប្រជុំរបស់គណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធ- សភា កាលពីថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២០ ស្តីពី ការធ្វើ វិចារណកម្មថវិកាព្រឹទ្ធសភាលើកទី២ ក្នុងច្បាប់ស្តីពី ហិរញ្ញ- វត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២០ នៅសាលប្រជុំគណៈ- កម្មការទី៦ព្រឹទ្ធសភា។



- ដឹកនាំកិច្ចប្រជុំផ្ទៃក្នុងគណៈកម្មការ ដើម្បីពិនិត្យពិភាក្សា លើ៖ ទី១-ការធ្វើវិចារណកម្មថវិកាព្រឹទ្ធសភាលើកទី២ ក្នុងច្បាប់ស្តីពី ហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២០ ទី២-អនុវត្តន៍ផែនការសកម្មភាពបន្ត ទី៣-បញ្ហាផ្សេងៗ នាថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២០ នៅសាលប្រជុំគណៈ- កម្មការទី៥ព្រឹទ្ធសភា។

✽ លោកជំទាវ **មាណ សំរោង** ប្រធានគណៈកម្មការ ទី៨ព្រឹទ្ធសភាបានអញ្ជើញ៖

- ទទួលជួបពិភាក្សាជាមួយនឹងលោកជំទាវ **លីយ៉ូរ៉ូ កា រ៉ូឌ្រីហ្គេស បារីយ៉ូ** (Liurka Rodriguez Barrios) ឯកអគ្គ- រដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋគុយបា ប្រចាំព្រះរាជាណាចក្រកម្ពុជា នាថ្ងៃទី២១ ខែមេសា ឆ្នាំ



- ដឹកនាំកិច្ចប្រជុំផ្ទៃក្នុងគណៈកម្មការ ដើម្បីពិនិត្យពិភាក្សា

លើ៖ ១-ផ្សព្វផ្សាយអំពីស្មារតីនៃកិច្ចប្រជុំគណៈកម្មាធិការ
អចិន្ត្រៃយ៍ព្រឹទ្ធសភា កាលពីព្រឹកថ្ងៃទី៤ ខែឧសភា ឆ្នាំ
២០២០ ស្តីពី ការធ្វើវិចារណកម្មថវិកាព្រឹទ្ធសភាលើកទី២
ក្នុងច្បាប់ស្តីពី ហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២០
២-បញ្ហាផ្សេងៗ នាថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២០ នៅ
សាលប្រជុំគណៈកម្មការទី៨ព្រឹទ្ធសភា។



-ដឹកនាំកិច្ចប្រជុំក្រុមសមាជិកព្រឹទ្ធសភា ដើម្បីពិនិត្យ
ពិភាក្សា និងផ្សព្វផ្សាយអំពីស្មារតីនៃកិច្ចប្រជុំរបស់គណៈ-
កម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា កាលពីព្រឹកថ្ងៃទី៤ ខែឧសភា
ឆ្នាំ២០២០ ស្តីពីការធ្វើវិចារណកម្មថវិកាព្រឹទ្ធសភាលើកទី២
ក្នុងច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២០
នាថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២០ នៅសាលប្រជុំគណៈ-
កម្មការទី៨ព្រឹទ្ធសភា។



-ដឹកនាំកិច្ចប្រជុំក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៦
ដើម្បីផ្សព្វផ្សាយអំពីស្មារតីនៃកិច្ចប្រជុំរបស់គណៈកម្មាធិការ
អចិន្ត្រៃយ៍ព្រឹទ្ធសភា នាព្រឹកថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២០
ស្តីពី ការធ្វើវិចារណកម្មថវិកាព្រឹទ្ធសភាលើកទី២ ក្នុងច្បាប់
ស្តីពី ហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២០ នាថ្ងៃទី១១
ខែឧសភា ឆ្នាំ២០២០ នៅសាលប្រជុំគណៈកម្មការទី៨

ព្រឹទ្ធសភា។



✽នាថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២០ ឯកឧត្តម **គង់
សារង** ប្រធានគណៈកម្មការទី៨ព្រឹទ្ធសភាបានអញ្ជើញ
ដឹកនាំកិច្ចប្រជុំផ្ទៃក្នុងគណៈកម្មការ ដើម្បីផ្សព្វផ្សាយអំពី
ស្មារតីនៃកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា
កាលពីព្រឹកថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២០ ស្តីពី ការធ្វើ
វិចារណកម្មថវិកាព្រឹទ្ធសភាលើកទី២ ក្នុងច្បាប់ស្តីពី ហិរញ្ញវត្ថុ
សម្រាប់ការគ្រប់គ្រងឆ្នាំ២០២០ និងបញ្ហាផ្សេងៗ នៅ
សាលប្រជុំគណៈកម្មការទី៨ព្រឹទ្ធសភា។



✽នាថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២០ ឯកឧត្តម **ម៉ែម
ម៉ុនសាង** ប្រធានគណៈកម្មការទី១០ព្រឹទ្ធសភា បាន
អញ្ជើញដឹកនាំកិច្ចប្រជុំផ្ទៃក្នុងគណៈកម្មការ ដើម្បីផ្សព្វផ្សាយ
ស្មារតីនៃកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា
កាលពីព្រឹកថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២០ ស្តីពី ការធ្វើ
វិចារណកម្មថវិកាព្រឹទ្ធសភាលើកទី២ ក្នុងច្បាប់ស្តីពី ហិរញ្ញវត្ថុ
សម្រាប់ការគ្រប់គ្រងឆ្នាំ២០២០ និងពិនិត្យរបាយការណ៍
សកម្មភាពការងារ និងរបាយការណ៍ថវិការបស់គណៈ-
កម្មការប្រចាំខែឧសភា និងលើកទិសដៅការងារបន្ត នៅ
សាលប្រជុំគណៈកម្មការទី១០ព្រឹទ្ធសភា។

ការទទួលពាក្យបណ្តឹង

✽ក្នុងអំឡុងខែឧសភា ឆ្នាំ២០២០នេះ ព្រឹទ្ធសភាបានទទួលពាក្យបណ្តឹងចំនួន៣ករណី ធ្វើលិខិតអន្តរាគមន៍ទៅ
ក្រសួង-ស្ថាប័នពាក់ព័ន្ធដើម្បីដោះស្រាយចំនួន៣ករណី ធ្វើកំណត់បង្ហាញពាក្យបណ្តឹងចំនួន៣ករណី និងទទួលឯកសារ
ពាក្យបណ្តឹងដែលក្រសួង-ស្ថាប័នពាក់ព័ន្ធចម្លងជូនមកគណៈកម្មការ ដើម្បីជូនជ្រាបចំនួន២ករណី។

សមាជិកសមាជិកាព្រឹទ្ធសភាចុះបំពេញការងារនៅតាមបណ្តាភូមិភាគទាំង៨

✽ឯកឧត្តមបណ្ឌិត **ម៉ុង ឫទ្ធី** ប្រធានគណៈកម្មការទី៣ព្រឹទ្ធសភាបានអញ្ជើញ៖

-ចូលរួមពិធីបុណ្យសពលោកស្រី **ហុក លឹម** ដែលបានទទួលមរណភាពក្នុងជន្មាយុ៦៨ឆ្នាំដោយរោគាពាធ នៅឃុំរៀង ស្រុកសំរោង ខេត្តតាកែវ នាថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២០។

-ជួបសំណេះសំណាល និងសួរសុខទុក្ខប្រជាពលរដ្ឋដែលមកទស្សនាសួនសត្វនៅតំបន់អភិវឌ្ឍន៍កសិទេសចរណ៍ម៉ុងឫទ្ធីសែនជ័យ នៅភ្នំសែនដី ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ នាថ្ងៃទី២៥ ទី២៦ ខែមេសា និងថ្ងៃទី២២ ទី១៤ ទី១៦ ទី១៧ និងថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២០។

-ជួបសំណេះសំណាល និងសួរសុខទុក្ខកម្មករ ព្រមទាំងចុះពិនិត្យមើលរោងចក្រកែច្នៃផលិតចំណីសត្វរបស់ក្រុមហ៊ុនអ៊ីមភិក នៅឃុំកែវផុស ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ នាថ្ងៃទី១ ទី៦ និងថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២០។

-ជួបសំណេះសំណាល និងសួរសុខទុក្ខកម្មករ ព្រមទាំងដឹកនាំក្រុមការងារបច្ចេកទេសចុះពិនិត្យកសិដ្ឋានចិញ្ចឹមសត្វផ្នែកដាំដំណាំកសិកម្ម កសិឧស្សាហកម្ម ផ្នែកអភិវឌ្ឍន៍ដីធ្លីសាងសង់ហេដ្ឋារចនាសម្ព័ន្ធ សំណង់ទូទៅ និងផ្នែករោងចក្រកែច្នៃផលិតចំណីសត្វ នៅឃុំកែវផុស ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ នាថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២០។

-ចុះពិនិត្យមើលទំនប់ទឹក និងប្រឡាយទឹកអន្លង់ព័រ ដែលបានសាងសង់រួចរាល់ ដើម្បីបម្រើសេចក្តីត្រូវការរបស់ប្រជាពលរដ្ឋ និងស្រោចស្រពដំណាំកសិកម្ម កសិឧស្សាហកម្មនៅក្នុងតំបន់អភិវឌ្ឍន៍កសិទេសចរណ៍ម៉ុង ឬទ្ធីសែនជ័យនៅឃុំរលាំងចក ស្រុកកំពង់ស្ពឺ ខេត្តកំពង់ស្ពឺ នាថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២០។



✽នាថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២០ លោកជំទាវ **ទី មូរ៉ាស៊ី** ប្រធានគណៈកម្មការទី៥ព្រឹទ្ធសភាបានអញ្ជើញថ្វាយបង្គំ និងប្រគេនបច្ច័យមួយចំនួនដល់ព្រះគ្រូចៅអធិការវត្តត្បែង វត្តព្រះសុគន្ធមានបុណ្យ ដើម្បីជួសជុលកែលំអព្រះវិហារ នៅស្រុកពញាឮ ខេត្តកណ្តាល។

✽នាថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២០ ឯកឧត្តម **អ៊ុក ម៉ុងឈឿន** ប្រធានគណៈកម្មការទី៦ព្រឹទ្ធសភាបានអញ្ជើញជួបសំណេះសំណាលជាមួយនឹងក្រុមប្រឹក្សាឃុំស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ។



✽នាថ្ងៃទី២៨ និងថ្ងៃទី៣០ ខែមេសា និងថ្ងៃទី១២ និងថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២០ ឯកឧត្តម **ម៉ុង ជឹមហ៊ុយ** ប្រធានគណៈកម្មការទី៧ព្រឹទ្ធសភា បានអញ្ជើញជួបសំណេះសំណាល និងសួរសុខទុក្ខក្រុមប្រឹក្សាសង្កាត់ នៅខណ្ឌកំបូល ខណ្ឌពោធិ៍សែនជ័យ ខណ្ឌច្បារអំពៅ និងខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។

✽លោកជំទាវ **មាន សំអាន** ប្រធានគណៈកម្មការទី៨ព្រឹទ្ធសភាបានអញ្ជើញ៖



-ជួបសំណេះសំណាល សួរសុខទុក្ខ និងនាំយកអំណោយជាសម្ភារមួយចំនួនរួមមាន៖ មី៤កេស ក្រមា២០ សាប៊ូដុំលាងដៃ៧២ដុំ ម៉ាស់១០០ម៉ាស់ ទឹកអាល់កុលចំណុះ

១០០ml ២០ដប និងចំណុះ១០លីត្រ១បីដុង ជូនក្រុម-
ប្រឹក្សាឃុំ បុគ្គលិកមណ្ឌលសុខភាព នាយ នាយរងប៉ុស្តិ៍
នគរបាលរដ្ឋបាលឃុំ នៅឃុំព្រៃវែង និងឃុំប្រសិសាញ ស្រុក
ស៊ីធរកណ្តាល ខេត្តព្រៃវែង ដើម្បីផ្សព្វផ្សាយណែនាំវិធាន-
ការបង្ការ ការពារ និងទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-
១៩ នាថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២០។



-ជួបសំណេះសំណាល សួរសុខទុក្ខ និងនាំយកអំណោយ
ជាសម្ភារមួយចំនួនរួមមាន៖ មី៤កេស ក្រមា២០ សាប៊ូដុំ
លាងដៃ៧២ដុំ ម៉ាស់១០០ម៉ាស់ ទឹកអាល់កុលចំណុះ
១០០ml ២០ដប និងចំណុះ១០លីត្រ១បីដុង និងថវិកា
មួយចំនួនជូនដល់ក្រុមប្រឹក្សាឃុំ នាយ នាយរងប៉ុស្តិ៍នគរ-
បាលរដ្ឋបាលឃុំ នៅឃុំពោធិ៍ទី ស្រុកស៊ីធរកណ្តាល ខេត្ត
ព្រៃវែង ដើម្បីផ្សព្វផ្សាយណែនាំវិធានការបង្ការ ការពារ
និងទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ នាថ្ងៃទី២៤ ខែ
មេសា ឆ្នាំ២០២០។



✽នាថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២០ ឯកឧត្តម **ម៉ែម
ម៉ឺននាង** ប្រធានគណៈកម្មការទី១០ព្រឹទ្ធសភា បាន
អញ្ជើញជួបសំណេះសំណាល សួរសុខទុក្ខក្រុមប្រឹក្សាឃុំ
ភូមិ ប្រជាការពារ និងនាំយកអំណោយចែកជូនដល់ស្ត្រី
ទើបសម្រាលកូនចំនួន៥៧នាក់ ដោយក្នុងម្នាក់ៗទទួល
បានមី១កេស ទឹកត្រី១យួរ ទឹកស៊ីអ៊ីវ១យួរ ប៊ីចេងកន្លះគីឡូ-
ក្រាម អំបិល១គីឡូក្រាម សារុង១ និងថវិកាមួយចំនួន

ព្រមទាំងបានចូលរួមរំលែកទុក្ខ និងចូលបង្ខំយក្រុមគ្រួសារ
សពចំនួន២០គ្រួសារ នៅឃុំគោកត្រប់ ស្រុកកណ្តាលស្ទឹង
ខេត្តកណ្តាល។

✽នាថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២០ ឯកឧត្តម **ឈួន
ឡេង** អនុប្រធានគណៈកម្មការទី២ព្រឹទ្ធសភាបានអញ្ជើញ
ចូលរួមក្នុងកិច្ចប្រជុំជាមួយនឹងអាជ្ញាធរស្រុកពាមជរ ដើម្បី
ត្រួតពិនិត្យការងារដែលបានអនុវត្តនាពេលកន្លងទៅ និង
ទិសដៅបន្ត នៅខេត្តព្រៃវែង។

✽ឯកឧត្តមសាស្ត្រាចារ្យបណ្ឌិត **បាង ណារ៉េត** អនុ
ប្រធានគណៈកម្មការទី៣ព្រឹទ្ធសភាបានអញ្ជើញ៖

-ជួបសំណេះសំណាលជាមួយនឹងប្រជាពលរដ្ឋចំនួន
៧គ្រួសារ និងក្រុមប្រឹក្សាឃុំ អំពីបញ្ហា ភូមិ ឃុំ មានសុវត្ថិភាព
ការចុះផ្សព្វផ្សាយ និងពង្រឹងការយកចិត្តទុកដាក់ថែរក្សា
សុខភាព អនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាល
ក្នុងការការពារជំងឺកូវីដ-១៩ ស្ថានភាពបង្កបង្កើនផល និង
បញ្ហាផ្សេងៗ នៅឃុំស៊ុង ស្រុកសំឡូត ខេត្តបាត់ដំបង នា
ថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២០។

-ចុះសួរសុខទុក្ខគ្រួសារលោក **ព្រំ តុល** សមាជិកក្រុម
ប្រឹក្សាឃុំស៊ុង កំពុងសម្រាកព្យាបាលជំងឺ នៅឃុំស៊ុង ស្រុក
សំឡូត ខេត្តបាត់ដំបង នាថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២០។

-ជួបសំណេះសំណាល និងសួរសុខទុក្ខសមាជិកក្រុម-
ប្រឹក្សាឃុំ ដែលទើបតែនាំគ្រួសារមកពីសម្រាកព្យាបាល
ជំងឺនៅមន្ទីរពេទ្យបង្អែកខេត្ត នៅឃុំស៊ុង ស្រុកសំឡូត ខេត្ត
បាត់ដំបង នាថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២០។

-នាំយកថវិកាជូនកាកបាទក្រហម នៅស្រុកសំឡូត ខេត្ត
បាត់ដំបង នាថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២០។

-ជួបសំណេះសំណាល និងសួរសុខទុក្ខគ្រួសារលោក
ហែម បាង សមាជិកក្រុមប្រឹក្សាឃុំតាពូង និងគ្រួសារ
លោក **ពន្លក** ប្រធានភូមិប៉ោយសំរោង ឃុំតាពូង ស្រុក
ថ្មគោល ដែលកំពុងសម្រាកព្យាបាលជំងឺ នាថ្ងៃទី២០ ខែ
ឧសភា ឆ្នាំ២០២០។

-ជួបសំណេះសំណាលជាមួយនឹងក្រុមប្រឹក្សាឃុំ ដើម្បី
ឈ្វេងយល់អំពីបញ្ហាប្រឈមរបស់ប្រជាពលរដ្ឋ ព្រមទាំង
ឧបត្ថម្ភថវិកាមួយចំនួន សម្រាប់ការជួសជុលផ្លូវមួយខ្សែ
នៅឃុំស៊ុង ស្រុកសំឡូត ខេត្តបាត់ដំបងនាថ្ងៃទី២១ ខែ
ឧសភា ឆ្នាំ២០២០។

-ជួបសំណេះសំណាលក្រុមការងារឃុំ ដែលបានជួយជួសជុលផ្ទះប្រជាពលរដ្ឋចំនួន៨គ្រួសារ ដែលរងគ្រោះដោយសារខ្យល់កន្ត្រាក់ និងបានឧបត្ថម្ភថវិកាមួយចំនួននិងសំង្កសី នៅឃុំស៊ុង ស្រុកសំឡូត ខេត្តបាត់ដំបង នាថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២០។

-ជួបសំណេះសំណាល និងសួរសុខទុក្ខថ្នាក់ដឹកនាំភូមិកញ្ចាំង និងប្រជាពលរដ្ឋចាស់ជរាចំនួន២០នាក់ នៅឃុំស៊ុង ស្រុកសំឡូត ខេត្តបាត់ដំបង នាថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២០។



✽នាថ្ងៃទី២៩ ទី៣០ ខែមេសា និងថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២០ ឯកឧត្តម **ម៉ាន់ ឈឿន** អនុប្រធានគណៈកម្មការទី៧ព្រឹទ្ធសភា បានអញ្ជើញជួបសំណេះសំណាល និងសួរសុខទុក្ខក្រុមប្រឹក្សាសង្កាត់ លោកមេភូមិទាំង១៣ ស្ទៀនជំនួយការ និងប្រជាពលរដ្ឋសង្កាត់ នៅខណ្ឌទួលគោក រាជធានីភ្នំពេញ។



✽នាថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២០ ឯកឧត្តម **ម៉ែន ស៊ីផាន់** អនុប្រធានគណៈកម្មការទី៩ព្រឹទ្ធសភា និងឯកឧត្តម **គឹម ឆា** លេខាធិការគណៈកម្មការទី៦ព្រឹទ្ធសភា បានអញ្ជើញចូលរួមក្នុងពិធីសំណេះសំណាល និងផ្សព្វផ្សាយអំពីវិធានការបង្ការទប់ស្កាត់ជំងឺកូវីដ-១៩ ដល់មន្ត្រីរាជការ និងកងកម្លាំងប្រដាប់អាវុធ នៅស្រុកកំពង់រោទ៍ ខេត្តស្វាយរៀង។

✽ឯកឧត្តម **ហែម ខន** អនុប្រធានគណៈកម្មការទី១០ព្រឹទ្ធសភាបានអញ្ជើញ៖

-ចូលរួមក្នុងពិធីបុណ្យសពលោក **ជា ឌុំ** ជំទប់ទី១ ឃុំវល្លិសរ ស្រុកសំរោងទង នៅស្រុកសំរោងទង ខេត្តកំពង់ស្ពឺ នាថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២០។

-ជួបសំណេះសំណាលជាមួយនឹងក្រុមប្រឹក្សាឃុំ និងមន្ត្រីឃុំចំនួន១៣នាក់ ដើម្បីជំរុញការថែរក្សាសន្តិសុខសណ្តាប់ធ្នាប់សាធារណៈក្នុងមូលដ្ឋាន ពង្រឹងការអនុវត្តច្បាប់ចរាចរណ៍ ការផ្តល់សេវាសាធារណៈឱ្យល្អប្រសើរជូនប្រជាពលរដ្ឋប្រចាំថ្ងៃ និងជំរុញឱ្យមានការរៀបចំបង្កើតមូលនិធិគ្រួសារមរណៈសង្គ្រោះ និងជាពិសេសបន្តផ្សព្វផ្សាយការការពារ និងទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ ដល់ប្រជាពលរដ្ឋតាមមូលដ្ឋាន នៅឃុំតាំងក្រច ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ នាថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២០។

-ជួបសំណេះសំណាលក្រុមប្រឹក្សាឃុំទំព័រមាស និងមន្ត្រីឃុំចំនួន១០នាក់ ដើម្បីជំរុញការថែរក្សាសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ ក្នុងមូលដ្ឋានការផ្តល់សេវាសាធារណៈឱ្យល្អប្រសើរជូនប្រជាពលរដ្ឋ និងជំរុញឱ្យមានការរៀបចំបង្កើតមូលនិធិគ្រួសារមរណៈសង្គ្រោះ និងជាពិសេសបន្តផ្សព្វផ្សាយ អំពីការការពារ និងទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ ដល់ប្រជាពលរដ្ឋតាមមូលដ្ឋាន នៅឃុំទំព័រមាស ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ នាថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២០។

✽នាថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២០ ឯកឧត្តម **ណាំ ឌុំ** លេខាធិការគណៈកម្មការទី១ព្រឹទ្ធសភា បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំក្រុមការងារថ្នាក់ជាតិចុះខេត្តបាត់ដំបង នៅសាលាខេត្តបាត់ដំបង។

✽នាថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២០ ឯកឧត្តម **គិន វណ្ណត** លេខាធិការគណៈកម្មការទី២ព្រឹទ្ធសភាបានអញ្ជើញចូលរួមក្នុងពិធីបុណ្យសពអ្នកស្រី **ខុក សុនីម** សមាជិកភូមិចំបក់ដម ឃុំរមេញ ស្រុកកោះអណ្តែត ខេត្តតាកែវ ។

✽លោកជំទាវ **កខ សៅវេន** លេខាធិការគណៈកម្មការទី៣ព្រឹទ្ធសភាបានអញ្ជើញ៖

-ជួបសំណេះសំណាលក្រុមប្រឹក្សាឃុំ ព្រមទាំងបាននាំយកសម្ភារមួយចំនួនទៅប្រគល់ជូន ដើម្បីរួមចំណែក



ជាមួយនឹងក្រុមប្រឹក្សាឃុំ ក្នុងការដោះស្រាយជូនគ្រួសារប្រជាពលរដ្ឋដែលជួបប្រទះការខ្វះខាតក្នុងដំណាក់កាលជំងឺកូវីដ១៩ នៅស្រុកកំពង់ត្រាច ខេត្តកំពត នាថ្ងៃទី២ ទី៩ ទី១០ និងទី១២ ខែឧសភា ឆ្នាំ២០២០។



-ចូលរួមគោរពវិញ្ញាណក្ខន្ធសពលោក **ហង់ ណែន** សមាជិកក្រុមប្រឹក្សាស្រុកបន្ទាយមានជ័យ ដឹកនាំដោយឯកឧត្តមបណ្ឌិត **ម៉ែន ស៊ីម៉ន** តំណាងរាស្ត្រមណ្ឌលកំពត នៅស្រុកបន្ទាយមានជ័យ ខេត្តកំពត នាថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២០។

✽ឯកឧត្តម **អន ស៊ី** លេខាធិការគណៈកម្មការទី៤ ព្រឹទ្ធសភា និងឯកឧត្តម **ឈឹម ចាន់ណា** លេខាធិការគណៈកម្មការទី៧ព្រឹទ្ធសភាបានអញ្ជើញ៖



-ចូលរួមក្នុងទិវាកាកបាទក្រហមខេត្តបន្ទាយមានជ័យ និងបានឧបត្ថម្ភថវិកាមួយចំនួន នៅខេត្តបន្ទាយមានជ័យ នាថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២០។

-ចូលរួមក្នុងកិច្ចប្រជុំក្រុមការងារត្រួតពិនិត្យអាងទឹក



សម្រាប់បង្កបង្កើនផល និងជំរុញធ្វើកសិកម្មរបស់ខេត្តបន្ទាយមានជ័យ ក្រោមអធិបតីភាពឯកឧត្តម **កែ គឹមយ៉ាន** ឧបនាយករដ្ឋមន្ត្រី នៅសាលាខេត្តបន្ទាយមានជ័យ នាថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២០។



-ចូលរួមក្នុងពិធីប្រកាសតែងតាំងមុខតំណែងប្រធានមន្ទីរសុខាភិបាលខេត្តបន្ទាយមានជ័យ នៅសាលាខេត្តបន្ទាយមានជ័យ នាថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២០។

✽ឯកឧត្តម **អន ស៊ី** លេខាធិការគណៈកម្មការទី៤ ព្រឹទ្ធសភាបានអញ្ជើញ៖

-ជួបសំណេះសំណាល និងនាំយកនូវគ្រឿងបរិភោគមួយចំនួនដូចជា៖ អង្ករ២០គីឡូក្រាម ទឹកត្រី៦ដប ទឹកស៊ីអ៊ីវ៦ដប ទឹកបរិសុទ្ធអ២យួរ និងប៊ីចេង១ចង ជូនប្រជាពលរដ្ឋមានជីវភាពខ្វះខាត ដែលបង្កឡើងដោយជំងឺកូវីដ-១៩ចំនួន៥០គ្រួសារ នៅឃុំទួលពង្រ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ នាថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២០។

-ជួបសំណេះសំណាលជាមួយនឹងប្រជាពលរដ្ឋដែលរងគ្រោះដោយសារខ្យល់កន្ត្រាក់ចំនួន៥០គ្រួសារក្នុងឃុំទួលពង្រ និងបានឧបត្ថម្ភស្បៀងស៊ី១០០សន្លឹកដល់ឃុំ និងជូនថវិកាមួយចំនួនដល់ប្រជាការពារ នៅឃុំទួលពង្រ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ នាថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២០។

✽នាថ្ងៃទី២៨ ទី២៩ ខែមេសា និងថ្ងៃទី៤ និងថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២០ ឯកឧត្តម **នាយ វណ្ណា** លេខា-



ធិការគណៈកម្មការទី៥ព្រឹទ្ធសភាបានអញ្ជើញជួបសំណេះ-សំណាល សួរសុខទុក្ខ និងនាំយកគ្រឿងឧបភោគ បរិភោគ រួមមាន៖ មី អង្ករ ទឹកត្រី ទឹកស៊ីអ៊ីវ ប្រេងឆា ទឹកដោះគោ ស្ករ-ស ចែកជូនគ្រួសារក្រីក្រ ជនពិការ ចាស់ជរា សម្រាប់ អាហារស្រាយបួសក្នុងខែបួស Ramadan ជូនបងប្អូនខ្មែរ ឥស្លាមដែលមានជីវភាពខ្វះខាត និងណែនាំពួកគាត់ឱ្យចេះ អនាម័យពីរបៀបការពារជំងឺកូវីដ-១៩ ជាពិសេសត្រូវប្រតិ-បត្តិថ្វាយបង្គំព្រះនៅតាមផ្ទះរៀងៗខ្លួន នៅឃុំកោងកាង ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ។

✽ឯកឧត្តម **គឹម ងា** លេខាធិការគណៈកម្មការទី៦ ព្រឹទ្ធសភាបានអញ្ជើញ៖

-ចូលរួមក្នុងពិធីសំណេះសំណាលផ្សព្វផ្សាយការងារ ប្រឆាំងជំងឺកូវីដ-១៩ ក្រោមអធិបតីភាពលោកជំទាវកិត្តិសង្គ ហាបណ្ឌិត **ម៉ែន សំអន** ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង ទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ចនៅ សាលាស្រុកស្វាយជ្រំ ខេត្តស្វាយរៀង។

-ចុះសួរសុខទុក្ខ និងនាំយកនូវសម្ភាររួមមាន៖ អង្ករ៥០ គីឡូក្រាម ទឹកត្រី៦ដប ទឹកស៊ីអ៊ីវ៦ដប ត្រី១១យួរ (១២កំប៉ុង) ម៉ាស់១ប្រអប់ ទឹកអាស់កុលសម្រាប់លាងដៃ៣ដបធំ សាប៊ូ ដុំដុំ សាប៊ូម៉ៅ២កញ្ចប់ និងផ្ទាំងផ្សាយរូបភាពស្តីពី ការ ការពារជំងឺកូវីដ-១៩ ជូនបងប្អូនប្រជាពលរដ្ឋចំនួន៩នាក់ ដែលបានវិលត្រឡប់មកពីប្រទេសវៀតណាម ហើយកំពុង តែអនុវត្តវិធានចត្តាឡីស័ករយៈពេល១៤ថ្ងៃ នៅក្នុងទីស្នាក់ ការឃុំត្នោត ស្រុកកំពង់រោទ៍ ខេត្តស្វាយរៀង នាថ្ងៃទី២៩ ខែ មេសា ឆ្នាំ២០២០។

-ចុះទស្សនានៅសហគមន៍ចិញ្ចឹមឃុំធម្មជាតិក្រពាំង- ពិការ និងបានផ្សព្វផ្សាយអំពីវិធានការប្រឆាំងកូវីដ-១៩ ព្រម ទាំងជូនសម្ភារប្រឆាំងជំងឺកូវីដ-១៩ នៅភូមិត្រពាំងពិការ ឃុំ អំពិល ស្រុករមាសហែក ខេត្តស្វាយរៀង នាថ្ងៃទី១១ ខែ ឧសភា ឆ្នាំ២០២០។

✽ឯកឧត្តម **ឈឹម ចាន់ណា** លេខាធិការគណៈ- កម្មការទី៧ព្រឹទ្ធសភាបានអញ្ជើញ៖



-ជួបសំណេះសំណាល និងសួរសុខទុក្ខបងប្អូនប្រជា- ពលរដ្ឋ ព្រមទាំងឧបត្ថម្ភក្នុងមួយគ្រួសារៗទទួលបានអង្ករ ២០គីឡូក្រាម និងក្រមា១ នៅស្រុកមង្គលបុរី ខេត្តបន្ទាយ- មានជ័យ នាថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២០។



-ជួបសំណេះសំណាល និងសួរសុខទុក្ខបងប្អូនប្រជាពល- រដ្ឋមានជីវភាពខ្វះខាត នៅភូមិអភិវឌ្ឍន៍ចំនួន២៥គ្រួសារ និងភូមិកោះស្នួល ចំនួន២៥គ្រួសារ សរុប៥០គ្រួសារ ព្រម ទាំងបានឧបត្ថម្ភក្នុងមួយគ្រួសារៗទទួលបានអង្ករ២០គីឡូ- ក្រាម ទឹកត្រី៦ដប ទឹកស៊ីអ៊ីវ៦ដប ទឹកបរិសុទ្ធ២យួរ និង ប៊ីចេង១ចង នៅឃុំទួលពង្រ ស្រុកម៉ាឡៃ ខេត្តបន្ទាយមាន- ជ័យ នាថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២០។



-ចុះពិនិត្យស្ថានភាពការដាំដុះដំណាំផ្សេងៗ និងការរង ផលប៉ះពាល់ដោយសារខ្យល់កន្ត្រាក់ ធ្វើឱ្យខូចខាតផ្ទះរបស់

ប្រជាពលរដ្ឋចំនួន២៦៥ខ្នង និងបានឧបត្ថម្ភសំងំសិទ្ធិ១០០ សន្លឹក ដល់មេឃុំទួលពង្រ ឧបត្ថម្ភថវិកាជូនប្រជាការពារ ២០នាក់ ក្នុងស្រុកម៉ាឡេ ខេត្តបន្ទាយមានជ័យ នាថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២០។

✽ឯកឧត្តម **ឌឹម ផល** លេខាធិការគណៈកម្មការទី៩ ព្រឹទ្ធសភាបានអញ្ជើញ៖

-ជួបសំណេះសំណាល សួរសុខទុក្ខក្រុមប្រឹក្សាឃុំ គ្រូ-ពេទ្យ និងមន្ត្រីនគរបាលប៉ុស្តិ៍ ក្នុងឃុំពោធិ៍ទី ស្រុកស៊ីធរ-កណ្តាល ខេត្តព្រៃវែង ដើម្បីផ្សព្វផ្សាយអំពីវិធានការក្នុងការ បង្ការ និងទប់ស្កាត់នៃការរីករាលដាលជំងឺកូវីដ-១៩ ព្រមទាំងបាននាំយកអំណោយមួយចំនួនផ្តល់ជូនរួមមាន៖ ទឹក-អាស់កុល សាប៊ូ ក្រមា ម៉ាស់ និងថវិកាមួយចំនួន នាថ្ងៃទី ២៥ ខែមេសា ឆ្នាំ២០២០។

-ជួបសំណេះសំណាលសួរសុខទុក្ខក្រុមប្រឹក្សាឃុំម្ខាង-វៀរ ប៉ុស្តិ៍រដ្ឋបាលស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ដើម្បីផ្សព្វផ្សាយ អំពីវិធានការក្នុងការបង្ការ និងទប់ស្កាត់នៃការរីករាលដាល ជំងឺកូវីដ-១៩ ព្រមទាំងបាននាំយកអំណោយមួយចំនួនផ្តល់ ជូនរួមមាន៖ មី ៥កេស ក្រមា២០ ទឹកអាស់កុលដបតូច ៣០ដប ទឹកអាស់កុលដបធំចំនួន២០លីត្រ ថវិកាមួយចំនួន និងបានប្រគេនទេយ្យទាន និងបច្ច័យដល់ព្រះសង្ឃនៅវត្ត មុងវៀរ នាថ្ងៃទី២ ខែឧសភា ឆ្នាំ២០២០។

-ជួបសំណេះសំណាលសួរសុខទុក្ខប្រជាពលរដ្ឋដែល ជីវភាពខ្វះខាតដោយសារជំងឺកូវីដ-១៩ នៅភូមិទួលសង្កែ សង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ និងបាន នាំយកអំណោយមួយចំនួនផ្តល់ជូនរួមមាន៖ មី២កេស ក្រមា២ ទឹកអាស់កុល សាប៊ូ និងថវិកាមួយចំនួន នាថ្ងៃទី ១៧ ខែឧសភា ឆ្នាំ២០២០។

✽នាថ្ងៃទី២៧-៣០ ខែមេសា និងថ្ងៃទី១-២ ខែឧសភា ឆ្នាំ២០២០ ឯកឧត្តម **ទុច្ច ចន់** សមាជិកគណៈកម្មការទី១ ព្រឹទ្ធសភាបានអញ្ជើញជួបសំណេះសំណាលក្រុមប្រឹក្សាឃុំ និងប្រជាពលរដ្ឋ នៅស្រុកមណ្ឌលសីមា និងក្រុងខេមរភូមិន្ទ ខេត្តកោះកុង។

✽ថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២០ ឯកឧត្តម **ជ័យ លាង** សមាជិកគណៈកម្មការទី១ព្រឹទ្ធសភាបានអញ្ជើញនាំយក នៅថវិកា ចូលរួមអបអរសាទរឧបទ្វី១៥៧ ទិវាកាកបាទក្រហម និងអង្គចន្ទក្រហម៨ឧសភា នៅទីស្នាក់ការសាខាកាកបាទ

ក្រហមខេត្តកំពង់ចាម។

✽ឯកឧត្តម **ប្រឹច សឹមស្រីន** សមាជិកគណៈកម្ម-ការទី៣ព្រឹទ្ធសភាបានអញ្ជើញ៖

-នាំយកថវិកាចូលរួមអបអរសាទរឧបទ្វី១៥៧ ទិវាកាក-បាទក្រហម និងអង្គចន្ទក្រហម៨ឧសភា ឆ្នាំ២០២០ នៅ ស្នាក់ការកាកបាទក្រហម នៅខេត្តកំពង់ចាម នាថ្ងៃទី៥ ខែ ឧសភា ឆ្នាំ២០២០។

-ជួបសំណេះសំណាល និងសួរសុខទុក្ខប្រជាពលរដ្ឋ ព្រមទាំងនាំយកថវិកាមួយចំនួន ឧបត្ថម្ភដល់ប៉ុស្តិ៍នគរបាល រដ្ឋបាលដើម្បីធ្វើការចាក់ដីសាងសង់អគារប៉ុស្តិ៍ថ្មី នៅឃុំ ព្រះអណ្តូង ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម នាថ្ងៃទី១១ ខែ ឧសភា ឆ្នាំ២០២០។

✽ឯកឧត្តម **លី សារី** សមាជិកគណៈកម្មការទី៣ ព្រឹទ្ធសភាបានអញ្ជើញ៖

-ចូលរួមជាគណៈអធិបតីក្នុងពិធីចែកកញ្ចប់អាហារស្រាយ បូសជូនប្រជាពលរដ្ឋក្រីក្រចំនួន៧៥គ្រួសារ នៅស្រុកទឹក-ឈូ ខេត្តកំពត នាថ្ងៃទី២៦ និងថ្ងៃទី២៧ ខែមេសា ឆ្នាំ ២០២០។

-ជួបសំណេះសំណាល និងសួរសុខទុក្ខប្រជាពលរដ្ឋ ក្រីក្រ ចាស់ជរា ជនពិការសរុបចំនួន១០៥នាក់ នៅភូមិ ម៉ាក់ប្រាង្គ ឃុំកំពង់ក្រែង ស្រុកទឹកឈូ ខេត្តកំពត នាថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២០។

-ជួបសំណេះសំណាល និងសួរសុខទុក្ខថ្នាក់ដឹកនាំ សាសនាឥស្លាមក្នុងខេត្តកំពតចំនួន៧៥នាក់ ព្រមទាំងបាន ឧបត្ថម្ភថវិកាមួយចំនួន ដើម្បីទិញអាហារស្រាយបូស នៅ ទីស្នាក់ការអឺម៉ាខេត្ត ស្ថិតក្នុងភូមិកំពង់កេស ឃុំត្រពាំង-សង្កែ ស្រុកទឹកឈូ ខេត្តកំពត នាថ្ងៃទី៧ ខែឧសភា ឆ្នាំ ២០២០។

-ជួបសំណេះសំណាល សួរសុខទុក្ខ និងឧបត្ថម្ភថវិកាជូន ប្រជាពលរដ្ឋ និងចាស់ជរាចំនួន១៤នាក់ នៅភូមិកំពង់-កណ្តាល ឃុំជុំគ្រៀល ស្រុកទឹកឈូ ខេត្តកំពត នាថ្ងៃទី៨ ខែ ឧសភា ឆ្នាំ២០២០។

-ជួបសំណេះសំណាល សួរសុខទុក្ខ និងនាំយកអំណោយ ចែកជូនប្រជាពលរដ្ឋក្រីក្រ និងចាស់ជរាចំនួន១០គ្រួសារ រួមមាន៖ អង្ករ មី ទឹកស៊ីអ៊ីវ ទឹកត្រី ស្ករ-ស ទឹកដោះគោ អំបិល អ៊ីយ៉ូត និងថវិកាមួយចំនួន នៅភូមិស្រែ សង្កាត់ត្រើយកោះ

ស្រុកទឹកឈូ ខេត្តកំពត នាថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២០។

-ជួបសំណេះសំណាល និងសួរសុខទុក្ខប្រជាពលរដ្ឋ ចំនួន៧០គ្រួសារ ព្រមទាំងបាននាំយកអាហារសម្រាប់ ស្រាយបួសចែកជូនរួមមាន៖ អង្ករ មី ទឹកស្ទើ និងប្រេងឆា ដែលជាអំណោយសប្បុរសជនមកពីប្រទេសសិង្ហបុរី នៅ ភូមិបឹងតារោង ឃុំព្រៃឃ្មុំ ស្រុកទឹកឈូ ខេត្តកំពត នាថ្ងៃទី ១៣ ខែឧសភា ឆ្នាំ២០២០។

-ជួបសំណេះសំណាល និងសួរសុខទុក្ខប្រជាពលរដ្ឋ ចំនួន២០០គ្រួសារ ព្រមទាំងបាននាំយកអាហារសម្រាប់ ស្រាយបួសចែកជូនក្នុងមួយគ្រួសារៗទទួលបានអង្ករ២៥ គីឡូក្រាម និងថវិកាមួយចំនួន នៅភូមិកំពង់សំរោង ស្រុក ទឹកឈូ ខេត្តកំពត នាថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២០។

-ជួបសំណេះសំណាល និងសួរសុខទុក្ខប្រជាពលរដ្ឋ ចំនួន១០០គ្រួសារ ព្រមទាំងនាំយកអាហារកញ្ចប់ចែកជូន ក្នុងមួយគ្រួសារទទួលបានអង្ករចំនួន២៥គីឡូក្រាម មី ស្ករ-ស ទឹកដោះគោ ទឹកស្ទើ ប្រេងឆា និងទឹកត្រី ដែលជាអំណោយ របស់សប្បុរសជនប្រទេសម៉ាឡេស៊ី នៅភូមិព្រៃថ្មង ឃុំព្រៃ- ថ្មង ស្រុកទឹកឈូ ខេត្តកំពត នាថ្ងៃទី១៥ ខែឧសភា ឆ្នាំ ២០២០។

-ជួបសំណេះសំណាល និងសួរសុខទុក្ខប្រជាពលរដ្ឋចំនួន ១៥៥គ្រួសារ ព្រមទាំងបាននាំយកអាហារស្រាយបួសចែក ជូនក្នុងមួយគ្រួសារទទួលបានអង្ករចំនួន១៥គីឡូក្រាម និង ថវិកាមួយចំនួន នៅភូមិទទឹងថ្ងៃ ឃុំបឹងទូក ស្រុកទឹកឈូ ខេត្តកំពត នាថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២០។



✽នាថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២០ ឯកឧត្តម **សត ណាឌី** សមាជិកគណៈកម្មការទី៤ព្រឹទ្ធសភា និងឯកឧត្តម **ឡៅ ឆន** សមាជិកគណៈកម្មការទី៧ព្រឹទ្ធសភាបាន អញ្ជើញចូលរួមគោរពវិញ្ញាណក្ខន្ធសពលោក **ហង់ ហឿម** សមាជិកក្រុមប្រឹក្សាសង្កាត់ស្វាយដង្កំ នៅក្រុងសៀមរាប

ខេត្តសៀមរាប។

✽ឯកឧត្តម **សត ណាឌី** សមាជិកគណៈកម្មការទី៤ ព្រឹទ្ធសភាបានអញ្ជើញ៖

-ជួបសំណេះសំណាលជាមួយនឹងក្រុមប្រឹក្សាឃុំគោក- ដូង និងបានឧបត្ថម្ភមី១០កេស សាប៊ូលាងដៃ១២០ដុំ ម៉ាស់ ១០០ និងថវិកាមួយចំនួន នៅឃុំគោកដូង ស្រុកអង្គរជុំ ខេត្តសៀមរាប នាថ្ងៃទី២ ខែឧសភា ឆ្នាំ២០២០។



-ជួបសំណេះសំណាលជាមួយនឹងក្រុមប្រឹក្សាសង្កាត់ សៀន និងលោកមេប៉ុស្តិ៍ចំនួន១២នាក់ ក្នុងសង្កាត់ទឹកវិល ដើម្បីឈ្វេងយល់អំពីវិធានការទប់ស្កាត់ការរីករាលដាលនៃ ជំងឺកូវីដ-១៩ ក្នុងសហគមន៍ ការផ្សព្វផ្សាយអំពីការអនុវត្ត វិធានការរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោក ការងារពាក់ព័ន្ធ នឹងអាជ្ញាធរអប្សរា ការពង្រឹងសន្តិសុខក្នុងមូលដ្ឋាន និង បានឧបត្ថម្ភនូវក្រមា ម៉ាស់ សាប៊ូលាងដៃ និងថវិកាមួយ ចំនួន នៅសង្កាត់ទឹកវិល ក្រុងសៀមរាប ខេត្តសៀមរាប នាថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២០។



-ជួបសំណេះសំណាល សួរសុខទុក្ខ និងឧបត្ថម្ភជូនអង្គរ ៥០គីឡូ មី២កេស ទឹកត្រី១យួរ ទឹកស៊ីអ៊ីវ១យួរ សារុង៣ ក្រមា៥ សាប៊ូ៦ដុំ និងថវិកាមួយចំនួន ជូនប្រជាពលរដ្ឋ ដែលរងគ្រោះដោយសារអគ្គិភ័យ ព្រមទាំងបានពិនិត្យទីតាំង ដើម្បីសាងសង់ផ្ទះជូនពួកគាត់ស្នាក់នៅ នៅឃុំនគរភាស ស្រុកអង្គរជុំ ខេត្តសៀមរាប នាថ្ងៃទី២២ ខែឧសភា ឆ្នាំ

២០២០។

❖លោកជំទាវ **ឃួន ឃុនឌី** សមាជិកគណៈកម្ម-
ការទី៥ព្រឹទ្ធសភាបានអញ្ជើញ៖



-ជាអធិបតីភាពក្នុងពិធីសំណេះសំណាលសួរសុខទុក្ខ
បងប្អូនប្រជាពលរដ្ឋចំនួន១៥គ្រួសារ និងប្រគល់ផ្លូវក្រាល
ក្រួសក្រហមមួយខ្សែមានប្រវែង៨៣០ម៉ែត្រ ទទឹង៥.២០
ម៉ែត្រ ផ្លូវចេញពីភូមិអូរសាលាឆ្ពោះទៅកាន់វត្តសិរី នៅភូមិ
អូរសាលា ឃុំអូរសាលា ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ព្រម
ទាំងបាននាំយកអំណោយចែកជូនរួមមាន៖ក្រមា សាប៊ូ-
លាងដៃ ដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩
នាថ្ងៃទី១ ខែឧសភា ឆ្នាំ២០២០។

-នាំយកគ្រឿងឧបភោគ បរិភោគរួមមាន៖ មី ទឹកក្រូច
ទឹកបរិសុទ្ធ និងបច្ច័យមួយចំនួនប្រគេនព្រះសង្ឃនៅវត្តប្រា-
សាទ សង្កាត់ពញាឈ័រ ខណ្ឌព្រៃកញ្ជ្រោល រាជធានីភ្នំពេញ នា
ថ្ងៃទី២ ខែឧសភា ឆ្នាំ២០២០។

-ជាអធិបតីភាពក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារ
ប្រចាំខែមេសា និងលើកទិសដៅការងារប្រចាំខែឧសភា
ឆ្នាំ២០២០ របស់ស្រុកកំពង់ស្វាយ នៅសាលាស្រុកកំពង់-
ស្វាយ ខេត្តកំពង់ធំ នាថ្ងៃទី២ ខែឧសភា ឆ្នាំ២០២០។



-ចូលរួមក្នុងពិធីប្រគល់ថវិកាជូនកាកបាទក្រហមកម្ពុជា
ប្រចាំខេត្តកំពង់ធំ នៅទីស្នាក់ការកណ្តាលកាកបាទក្រហម
កម្ពុជាខេត្តកំពង់ធំ នាថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២០។

❖ឯកឧត្តម **អ៊ុក គង់** សមាជិកគណៈកម្មការទី៦
ព្រឹទ្ធសភាបានអញ្ជើញ៖

-ជាអធិបតីភាពក្នុងកិច្ចប្រជុំផ្សព្វផ្សាយការណែនាំរបស់
ក្រសួងសុខាភិបាល ជូនដល់បងប្អូនប្រជាពលរដ្ឋអំពីវិធាន-
ការក្នុងការទប់ស្កាត់ការឆ្លងជំងឺកូវីដ-១៩ នៅស្រុកសំឡូត
ខេត្តបាត់ដំបង នាថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២០។

-ជួបសំណេះសំណាល សួរសុខទុក្ខ និងនាំយកថវិកា
ពីញាតិមិត្តដែលរស់នៅរាជធានីភ្នំពេញជូនដល់លោកតា
មាស មុត និងលោក **ហែន** នៅគេហដ្ឋានរបស់គាត់ នៅ
ឃុំតាសាញ ស្រុកសំឡូត ខេត្តបាត់ដំបង ព្រមទាំងផ្សព្វ-
ផ្សាយអំពីវិធានការបង្ការ និងទប់ស្កាត់ជំងឺកូវីដ-១៩ នាថ្ងៃ
ទី៤ ខែឧសភា ឆ្នាំ២០២០។



-ជួបសំណេះសំណាល និងសួរសុខទុក្ខឯកឧត្តម **នាត់
ឆៀម** ទីប្រឹក្សាសម្តេចវិបុលសេនាភក្តី **សាយ ឈុំ** ប្រធាន
ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា នៅបុរីរតនៈ សង្កាត់
រតនៈ ក្រុងបាត់ដំបង ខេត្តបាត់ដំបង នាថ្ងៃទី៤ ខែឧសភា
ឆ្នាំ២០២០។



-ជួបសំណេះសំណាល សួរសុខទុក្ខនាយកសាលាបឋម
សិក្សា នាយកអនុវិទ្យាល័យ នាយកវិទ្យាល័យសំឡូត និង
លោកគ្រូ អ្នកគ្រូចំនួន៥០នាក់ ព្រមទាំងបានឧបត្ថម្ភជាថវិកា
មួយចំនួន និងសម្ភារមួយចំនួនសម្រាប់ទប់ស្កាត់មេរោគ
កូវីដ-១៩ រួមមាន៖ម៉ាស៊ីនចំនួន២០ប្រអប់ ទឹកអាល់កុលចំនួន

៣៥លីត្រ សាប៊ូលាងដៃចំនួន៣៦០ដុំ និងខិត្តប័ណ្ណផ្សព្វ-
ផ្សាយចំនួន២០០សន្លឹក ព្រមទាំងផ្តល់ឧបករណ៍ចម្រោះទឹក
ស្អាត២គ្រឿង ក្នុងនោះ១គ្រឿងប្រគល់ឱ្យវិទ្យាល័យសំឡូត
និង១គ្រឿងទៀតប្រគល់ឱ្យអនុវិទ្យាល័យវាលចម្បាំង ស្ថិត
ក្នុងស្រុកសំឡូត ខេត្តបាត់ដំបង នាថ្ងៃទី១១ ខែឧសភា
ឆ្នាំ២០២០។

-នាំយកថវិកាប្រគល់ជូនសាខាកាកបាទក្រហមកម្ពុជា
ខេត្តបាត់ដំបង នៅទីស្នាក់ការសាខាកាកបាទក្រហមកម្ពុជា
ខេត្តបាត់ដំបង នាថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២០។

-ចូលរួមជាភិក្ខុយសក្តុងពិធីវាយតម្លៃគម្រោងស្រាវជ្រាវ
បឋមថ្នាក់បណ្ឌិត មហាវិទ្យាល័យនីតិសាស្ត្រជំនាន់ទី៤
នៅសាកលវិទ្យាល័យឥន្ទ្រវិជ្ជា ខេត្តបាត់ដំបង នាថ្ងៃទី២៣
ខែឧសភា ឆ្នាំ២០២០។

✽ឯកឧត្តម **ស្រី បេន** សមាជិកគណៈកម្មការទី៦
ព្រឹទ្ធសភាបានអញ្ជើញ៖

-ជួបសំណេះសំណាលជាមួយនឹងប្រជាពលរដ្ឋ២៩៦
គ្រួសារ និងបានចែកអង្ករម៉ាស់ព្រមទាំងប្រគេនទេយ្យវត្ថុ
ដល់ព្រះសង្ឃគង់នៅវត្តអង្គក្តី ស្ថិតក្នុងឃុំសឹង្ហ ស្រុកសំរោង
ខេត្តតាកែវ នាថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២០។

-ជួបសំណេះសំណាលជាមួយនឹងបងប្អូនប្រជាពលរដ្ឋ
និងបានចែកម៉ាស់ ទឹកអាល់កុល សម្រាប់ប្រើប្រាស់ប្រចាំ
ថ្ងៃ នៅសង្កាត់ព្រៃធំ ក្រុងកែប ខេត្តកែប នាថ្ងៃទី៦ ខែឧសភា
ឆ្នាំ២០២០។

✽ឯកឧត្តម **សុខ យាត** សមាជិកគណៈកម្មការ
ទី៧ព្រឹទ្ធសភាបានអញ្ជើញ៖



-ជួបសំណេះសំណាលសួរសុខទុក្ខក្រុមប្រឹក្សាឃុំ ប្រធាន
ប៉ុស្តិ៍រដ្ឋបាលឃុំ ប្រធានមណ្ឌលសុខភាពឃុំ សៀនឃុំ

នាយកអនុវិទ្យាល័យ នៅសាលាឃុំកំពង់ប្រាំង ស្រុកពារាំង
ខេត្តព្រៃវែង ព្រមទាំងបានឧបត្ថម្ភសាប៊ូ៨០ដុំ ម៉ាស់៥០
ទឹកអាល់កុល២លីត្រ និងថវិកាមួយចំនួន នាថ្ងៃទី៤ ខែ
ឧសភា ឆ្នាំ ២០២០។



-ជួបសំណេះសំណាលជាមួយនឹងក្រុមប្រឹក្សាឃុំ ប្រធាន
ប៉ុស្តិ៍រដ្ឋបាលឃុំ ប្រធានមណ្ឌលសុខភាពឃុំ សៀនឃុំ
នាយកអនុវិទ្យាល័យ នៅសាលាឃុំព្រែកជ្រៃ ស្រុកពោធិ៍-
រៀង ខេត្តព្រៃវែង ស្តីពីការការពារជំងឺកូវីដ-១៩ គោរពច្បាប់
ចរាចរណ៍ផ្លូវគោក ខិតខំបម្រើសេវាសាធារណៈឱ្យបានល្អ
អនុវត្តន៍គោលនយោបាយភូមិ ឃុំមានសុវត្ថិភាព និងបាន
ឧបត្ថម្ភសាប៊ូ៨៦ដុំ ម៉ាស់៥០ ទឹកអាល់កុល២លីត្រ និង
ថវិកាមួយចំនួន នាថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២០។

✽ឯកឧត្តម **ឡៅ ឆន** សមាជិកគណៈកម្មការទី៧
ព្រឹទ្ធសភាបានអញ្ជើញ៖



-ពិនិត្យការងារដោះស្រាយទឹកជូនបងប្អូនអតីតយុទ្ធជន
និងប្រជាពលរដ្ឋចំនួន៥៧៣គ្រួសារ នៅភូមិស្រះទឹកតេជោ-
សែនជ័យ ឃុំចុងកាល់ ស្រុកចុងកាល់ ខេត្តឧត្តរមានជ័យ
នាថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២០។

-ជួបសំណេះសំណាលជាមួយនឹងក្រុមប្រឹក្សាស្រុកអង្គរធំ
ខេត្តសៀមរាប ស្តីពីបន្តចុះដល់ខ្នងផ្ទះប្រជាពលរដ្ឋ ដើម្បី
អប់រំផ្សព្វផ្សាយតាមការណែនាំរបស់ក្រសួងសុខាភិបាល

ជាពិសេសបងប្អូនដែលមកពីខេត្តផ្សេងៗ ព្រមទាំងឧបត្ថម្ភ ក្រមា ម៉ាស់ ទឹកអាល់កុល និងថវិកាមួយចំនួនដល់មេឃុំ ទាំង៤ និងស្រុក នាថ្ងៃទី២ ខែឧសភា ឆ្នាំ២០២០។



-ចុះសួរសុខទុក្ខលោកស្រី **ជូ សាត** ប្រធានភូមិត្រពាំងធំ ឃុំលំទង ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ ដែលកំពុង សម្រាកព្យាបាលជំងឺនៅគេហដ្ឋាន នាថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២០។



-រៀបចំពិធីបុណ្យឆ្លងកុដិមួយខ្នង នៅវត្តប្រាសាទឥន្ទ្រា ហៅវត្តគោកប៉ាទ្រី ស្ថិតក្នុងភូមិកសិកម្ម សង្កាត់ស្រងែ ក្រុង សៀមរាប ខេត្តសៀមរាប នាថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២០។



-ជួបសំណេះសំណាលសួរសុខទុក្ខ និងឧបត្ថម្ភស័ង្កសី ចំនួន១៥០សន្លឹក អង្ករ មី ទឹកបរិសុទ្ធជូនបងប្អូនប្រជាពល- រដ្ឋមានជីវភាពខ្វះខាតចំនួន៨គ្រួសារ ដែលរងគ្រោះដោយ សារឧ្យល់កន្ត្រាក់ នៅក្នុងភូមិចំនួន៣ ឃុំលំទង ស្រុកអន្លង់- វែង ខេត្តឧត្តរមានជ័យ នាថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២០។



-ចូលរួមគោរពវិញ្ញាណក្ខន្ធសពលោក **ណាត គន់ណាស់** សមាជិកក្រុមប្រឹក្សាក្រុងសំរោង ខេត្តឧត្តរមានជ័យ នាថ្ងៃទី ២១ ខែឧសភា ឆ្នាំ២០២០។

✽ឯកឧត្តម **ទេព យុទ្ធី** សមាជិកគណៈកម្មការទី៨ ព្រឹទ្ធសភាបានអញ្ជើញ៖

-ចុះសួរសុខទុក្ខលោក **ម៉ឺនី** ប្រធានក្រុមប្រឹក្សាឃុំអង្កោល និងលោកស្រី **តូច ភឿន** សមាជិកក្រុមប្រឹក្សាឃុំអង្កោល ដែលកំពុងសម្រាកព្យាបាលជំងឺនៅគេហដ្ឋាន ស្ថិតក្នុងភូមិ អំពេង និងភូមិទួលសាងា ឃុំអង្កោល ស្រុកជំណាក់ចង្អើរ ខេត្តកែប នាថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២០។

-ចូលរួមជាដើមភ្ញាក់នៅលើសួនតាមបណ្តោយផ្លូវជាតិ លេខ៣៣A ដើម្បីបង្កើនភាពបែកបាក់ និងសោកស្តាយ ទីក្រុងកែប នៅភូមិបាខុងខាងកើត ឃុំតាភេម ស្រុកត្រាំកក់ ខេត្តតាកែវ នាថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២០។

✽នាថ្ងៃទី២៤ ទី២៥ ទី២៦ ខែមេសា និងថ្ងៃទី៦ ខែ ឧសភា ឆ្នាំ២០២០ ឯកឧត្តម **សាយ មូរិន** សមាជិកគណៈ- កម្មការទី៨ព្រឹទ្ធសភាបានអញ្ជើញជួបសំណេះសំណាល ប្រជាពលរដ្ឋ នៅស្រុកពញាត្រែក ខេត្តត្បូងឃ្មុំ។

✽លោកជំទាវ **ស៊ី វណ្ណថា** សមាជិកគណៈកម្មការ ទី៩ព្រឹទ្ធសភាបានអញ្ជើញ៖

-នាំយកទេយ្យទានទៅប្រគេនព្រះសង្ឃចំនួន៣វត្ត នៅ ខេត្តកំពង់ចាម ដោយក្នុងមួយវត្តៗទទួលបាន៖ អង្ករមួយបាវ ៥០គីឡូក្រាម មី១កេស ទឹកស៊ីអ៊ីវ១យួរ ទឹកត្រី១យួរ ត្រីខ ១០កំប៉ុង អំបិល ខ្ទឹម ប្រេច ប៊ីចេង សាប៊ូ ទឹកអាល់កុល ម៉ាស់ និងថវិកាមួយចំនួន នាថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២០។

-នាំយកថវិកាចូលរួមអបអរសាទរឧបលើកទី១៥៧ ទិវា កាកបាទក្រហម អឌ្ឍចន្ទក្រហម ៨ឧសភា នៅទីស្នាក់ការ

កាកបាទក្រហមកម្ពុជាខេត្តកំពង់ចាម នាថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២០។



-ចូលរួមចែកអំណោយកាកបាទក្រហមកម្ពុជាខេត្តកំពង់ចាម ជូនដល់បងប្អូនប្រជាពលរដ្ឋដែលជួបការលំបាកចំនួន ៦០គ្រួសារ មកពីឃុំមេព្រីង ឃុំជាលា ឃុំច្បារអំពៅ ឃុំផ្កាវ និងឃុំបាធាយ ស្រុកបាធាយ ខេត្តកំពង់ចាម និងបាននាំយក អំណោយទៅចែកជូនដល់ប្រជាពលរដ្ឋចំនួន៣០គ្រួសារ ដែលរងគ្រោះដោយសារខ្យល់កន្ត្រាក់រំលំផ្ទះ នៅភូមិរោង ឃុំត្រប់ ស្រុកបាធាយ ខេត្តកំពង់ចាម នាថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២០។



✽ឯកឧត្តម **សួន លន់** សមាជិកគណៈកម្មការទី១០ ព្រឹទ្ធសភាបានអញ្ជើញ៖

-ចូលរួមគោរពវិញ្ញាណក្ខន្ធ និងចូលបង្ហាញបុណ្យសព លោក **ហង់ ហឿម** ជំទប់ទី១សង្កាត់ស្វាយដង្គំ នៅក្រុង សៀមរាបខេត្តសៀមរាប នាថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២០។



-ជួបសំណេះសំណាលជាមួយនឹងក្រុមប្រឹក្សាស្រុកអង្គរ- ធំ និងប្រធានក្រុមប្រឹក្សាឃុំទាំង៤ ព្រមទាំងផ្តល់ជូនសម្ភារ មួយចំនួនដូចជា៖ ក្រមា ម៉ាស និងទឹកអាល់កុល ព្រមទាំង ថវិកាមួយចំនួន ដើម្បីរៀបចំធ្វើអនាម័យ និងផ្សព្វផ្សាយ ណែនាំដល់ប្រជាពលរដ្ឋតាមខ្នងផ្ទះឱ្យបន្តការការពារ និង ទប់ស្កាត់ការរីករាលដាល នៃជំងឺឆ្លងកូវីដ-១៩ នៅស្រុក អង្គរធំ ខេត្តសៀមរាប នាថ្ងៃទី២ ខែឧសភា ឆ្នាំ២០២០។

-ចូលរួមក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងាររបស់ ស្រុកអង្គរធំប្រចាំខែឧសភា និងលើកទិសដៅការងារបន្ត នៅស្រុកអង្គរធំ ខេត្តសៀមរាប នាថ្ងៃទី៣ ខែឧសភា ឆ្នាំ ២០២០។

សមាជិកសមាជិកាព្រឹទ្ធសភាចូលរួមក្នុងពិធីផ្សេងៗ

✽ឯកឧត្តមបណ្ឌិត **ម៉ុង ឫទ្ធី** ប្រធានគណៈកម្មការ ទី៣ព្រឹទ្ធសភាបានអញ្ជើញ៖

-ទទួលជួបគណៈប្រតិភូកូរ៉េតំណាងក្រុមហ៊ុនHYUNDAI ដើម្បីរកដំណោះស្រាយទីផ្សារនាំចេញផ្លែស្វាយកសិករ កម្ពុជា ចេញទៅប្រទេសកូរ៉េខាងត្បូង នៅភោជនីយដ្ឋាន Tonglok នាថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២០។

-ទទួលជួបពិភាក្សាគ្នាជាមួយលោក Minglei Zhou និងគណៈប្រតិភូមកពីប្រទេសចិន ដើម្បីបង្កើតការងារឱ្យ ប្រជាជនកម្ពុជា នាថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២០។

-ជួបពិភាក្សាការងារជាមួយលោក Lee Changhoon



Hyundai Corporation Holdings រួមទាំងសហការី ចុះមក ពិនិត្យមើលរោងចក្រលាងសម្អាត សម្លាប់មេរោគ វេចខ្ចប់ ដើម្បីនាំចេញទៅកាន់ទីផ្សារអន្តរជាតិ នៅក្រុមហ៊ុនHyundai នាថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២០។

អគ្គនាយកដ្ឋានហិរញ្ញវត្ថុ
អគ្គនាយកដ្ឋានសេដ្ឋកិច្ច និងហិរញ្ញវត្ថុ
នាយកដ្ឋានហិរញ្ញវត្ថុ

ចូលរួមបម្រើក្នុង ក្រុមការងារប្រយុទ្ធនឹងកូវីដ-១៩ (១៩/០៥/២០២០)

[illegible]

ល.រ	គោត្តនាម-នាម	នាមកិច្ច	ចំណែកខ្វះសន្តាន		ព័ត៌មាន(ប្រាក់)	កម្ពុជា	ស៊ីហា	កញ្ញា	តុលា	ព័ត៌មាន(ប្រាក់)	រដ្ឋ	រយៈពេលបរិច្ឆេទ (ខែ)
			មីកាស្មូ	បង្កប្រាក់								
23	លោកជំទាវ គង ឆេនីធីន	លេខាធិការគ.ទី៣	1,000,000	800,000	800,000	800,000	800,000	800,000				ខែឧសភា - ខែកញ្ញា
24	ឯកឧត្តម ងាយ ចន្ទនា	លេខាធិការគ.ទី៥	1,000,000	1,000,000	1,000,000	1,000,000	1,000,000	1,000,000	1,000,000			ខែឧសភា - ខែតុលា
25	ឯកឧត្តម គឹម ឆា	លេខាធិការគ.ទី៦	1,000,000	1,000,000	1,000,000	1,000,000	1,000,000	1,000,000				ខែឧសភា - ខែកញ្ញា
26	ឯកឧត្តម លេងយ៉ា ចាន់ធនា	លេខាធិការគ.ទី៧	1,000,000	1,000,000	1,000,000	1,000,000	1,000,000	1,000,000				ខែឧសភា - ខែកញ្ញា
27	លោកជំទាវ ផ្នំ សន្ទនា	លេខាធិការគ.ទី៨	1,000,000	1,000,000	1,000,000	1,000,000	1,000,000	1,000,000				ខែឧសភា - ខែកញ្ញា
28	ឯកឧត្តម ឆឹម ឆន	លេខាធិការគ.ទី៩	1,000,000	1,000,000	1,000,000	1,000,000	1,000,000	1,000,000				ខែឧសភា - ខែកញ្ញា
29	ឯកឧត្តម ឡាន់ ឆន	លេខាធិការគ.ទី១០		1,000,000	1,000,000	1,000,000	1,000,000	1,000,000				ខែឧសភា - ខែកញ្ញា
30	ឯកឧត្តម ជឹម លាង	សមាជិកគ.ទី១		1,000,000	1,000,000	1,000,000	1,000,000	1,000,000	1,000,000			ខែឧសភា - ខែតុលា
31	ឯកឧត្តម ផុច ចង់	សមាជិកគ.ទី១	1,000,000									ពិសេស
32	ឯកឧត្តម លី ហាវី	សមាជិកគ.ទី៣	1,000,000	1,000,000	1,000,000	1,000,000	1,000,000	1,000,000	1,000,000			ខែឧសភា - ខែតុលា
33	ឯកឧត្តម ប្រឹច គឹមស្រីធាន	សមាជិកគ.ទី៣		1,000,000	1,000,000	1,000,000	1,000,000	1,000,000				ខែឧសភា - ខែកញ្ញា
34	ឯកឧត្តម សត ធនាធិ	សមាជិកគ.ទី៤	1,000,000	1,000,000	1,000,000	1,000,000	1,000,000	1,000,000	1,000,000			ខែឧសភា - ខែតុលា
35	លោកជំទាវ យួន យួនធី	សមាជិកគ.ទី៥	1,000,000	1,000,000	1,000,000	1,000,000	1,000,000	1,000,000				ខែឧសភា - ខែកញ្ញា
36	លោកជំទាវ ជាំ ជំនួនធី	សមាជិកគ.ទី៥		1,000,000	1,000,000	1,000,000	1,000,000	1,000,000				ខែឧសភា - ខែកញ្ញា
37	ឯកឧត្តម អ៊ុក គង់	សមាជិកគ.ទី៦	1,000,000	1,000,000	1,000,000	1,000,000	1,000,000	1,000,000				ខែឧសភា - ខែកញ្ញា
38	ឯកឧត្តម ត្រី បេន	សមាជិកគ.ទី៦	1,000,000	1,000,000	1,000,000	1,000,000	1,000,000	1,000,000	1,000,000			ខែឧសភា - ខែតុលា
39	ឯកឧត្តម សុខ យាន	សមាជិកគ.ទី៧	1,000,000	1,000,000	1,000,000	1,000,000	1,000,000	1,000,000				ខែឧសភា - ខែកញ្ញា
40	ឯកឧត្តម ឡៅ ឆន	សមាជិកគ.ទី៧	1,000,000	1,000,000	1,000,000	1,000,000	1,000,000	1,000,000				ខែឧសភា - ខែកញ្ញា
41	ឯកឧត្តម ធន យុទ្ធី	សមាជិកគ.ទី៨	1,000,000	1,000,000	1,000,000	1,000,000	1,000,000	1,000,000				ខែឧសភា - ខែកញ្ញា
42	ឯកឧត្តម សាយ ឫទ្ធិ	សមាជិកគ.ទី៨		1,000,000	1,000,000	1,000,000	1,000,000	1,000,000				ខែឧសភា - ខែកញ្ញា
43	ឯកឧត្តម ប៊ុន ឆាន់	សមាជិកគ.ទី៩	1,000,000	1,000,000	1,000,000	1,000,000	1,000,000	1,000,000				ខែឧសភា - ខែកញ្ញា
44	លោកជំទាវ ភ័ក្ត្រ ចន្ទនា	សមាជិកគ.ទី៩	1,000,000	1,000,000	1,000,000	1,000,000	1,000,000	1,000,000				ខែឧសភា - ខែកញ្ញា
45	លោកជំទាវ ង៉ា ឆាន់ធី	សមាជិកគ.ទី១០		1,000,000	1,000,000	1,000,000	1,000,000	1,000,000	1,000,000			ខែឧសភា - ខែតុលា
46	ឯកឧត្តម សុខ លង់	សមាជិកគ.ទី១០	5,000,000									ពិសេស
47	ឯកឧត្តម ហ៊ុន សុខ	សមាជិកព្រឹទ្ធសភា	1,000,000	1,000,000	1,000,000	1,000,000	1,000,000	1,000,000				ខែឧសភា - ខែកញ្ញា
48	ឯកឧត្តម អ៊ីង លាងឃ្មុំ	សមាជិកព្រឹទ្ធសភា	1,000,000	1,000,000	1,000,000	1,000,000	1,000,000	1,000,000				ខែឧសភា - ខែកញ្ញា
49	ឯកឧត្តម កុក អាន	សមាជិកព្រឹទ្ធសភា	1,000,000									ពិសេស
50	ឯកឧត្តម ភូន ហង	សមាជិកព្រឹទ្ធសភា		2,000,000	2,000,000	2,000,000	2,000,000	2,000,000				ខែឧសភា - ខែកញ្ញា
51	លោកជំទាវ ផ្នំ សុភាធីន	សមាជិកព្រឹទ្ធសភា	1,000,000									ពិសេស

0.75

4/6

ល.រ	គោត្តនាម-នាម	នាម:កិច្ច	ចំណែកខុសគ្នា		ចំណែក(បៀវត្ស)	កក់ដា	សីហា	កញ្ញា	គុណ	ចំណែក(បៀវត្ស)	ថ្លៃកា	ចំណែក(បៀវត្ស)	រយៈពេល បរិច្ឆេទ (ខែ)
			ចំណែកសុទ្ធ	បង្កបង្កើត									
141	លោក ហ្វាង ឆាន់	បុគ្គលិកជាប់កិច្ចសន្យា		10,000	10,000	10,000	10,000	10,000					ខែឧសភា - ខែកញ្ញា
142	លោក ឌីង ថា	បុគ្គលិកជាប់កិច្ចសន្យា		10,000	10,000	10,000	10,000	10,000					ខែឧសភា - ខែកញ្ញា
143	លោក ឈុន ឆាន់	បុគ្គលិកជាប់កិច្ចសន្យា		10,000	10,000	10,000	10,000	10,000					ខែឧសភា - ខែកញ្ញា
144	នាយកដ្ឋាន អន្តរាគមន៍	ថ្នាក់ដឹកនាំ និងមន្ត្រី	200,000										ចំណែកសុទ្ធ
សរុប=			71,400,000	91,790,420	91,790,420	91,790,420	88,870,420	88,570,420	52,370,420	11,361,180	8,261,180		
សរុបរួម=			596,204,880										

.ចំណែកសុទ្ធផ្សេង/ក្រុម សរុប ៧១,៤០០,០០០ រៀល (គិតក្នុងខែឧសភា)

បានបញ្ឈប់តាមត្រឹមទឹកប្រាក់ចំនួន =

596,204,880 រៀល (ប្រាំបួនកោសិបប្រាំមួយលាន ពីរប្រាំបួនពាន់ ប្រាំបីរយប៉ែតសិប រៀលគត់) ។

ថ្ងៃ: ៣០.០៥.២០២៤ ខែ: ពិសាខ... ឆ្នាំ: ពូជ មោហ័ក ព.ស ២៥៦៤
រាជធានីភ្នំពេញ, ថ្ងៃទី: ២០.០៥ ខែ ឧសភា ឆ្នាំ២០២០



លោកជំទាវ ហ៊ុន សែន
ប្រធានក្រុមប្រឹក្សាជាតិ

លោកជំទាវ ហ៊ុន សែន
ប្រធានក្រុមប្រឹក្សាជាតិ

លោកជំទាវ ហ៊ុន សែន
ប្រធានក្រុមប្រឹក្សាជាតិ

លោកជំទាវ ហ៊ុន សែន
ប្រធានក្រុមប្រឹក្សាជាតិ

លោកជំទាវ ហ៊ុន សែន
ប្រធានក្រុមប្រឹក្សាជាតិ

លោកជំទាវ ហ៊ុន សែន
ប្រធានក្រុមប្រឹក្សាជាតិ

លោកជំទាវ ហ៊ុន សែន
ប្រធានក្រុមប្រឹក្សាជាតិ

លោកជំទាវ ហ៊ុន សែន
ប្រធានក្រុមប្រឹក្សាជាតិ

លោកជំទាវ ហ៊ុន សែន
ប្រធានក្រុមប្រឹក្សាជាតិ

លោកជំទាវ ហ៊ុន សែន
ប្រធានក្រុមប្រឹក្សាជាតិ

លោកជំទាវ ហ៊ុន សែន
ប្រធានក្រុមប្រឹក្សាជាតិ

លោកជំទាវ ហ៊ុន សែន
ប្រធានក្រុមប្រឹក្សាជាតិ

**អគ្គលេខាធិការដ្ឋានព្រឹទ្ធសភាប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែមេសា
និងកំណត់ទិសដៅការងារខែឧសភា ឆ្នាំ២០២០**



ឯកឧត្តម អ៊ុំ សារីទ្ធ ដឹកនាំកិច្ចប្រជុំបូកសរុបតាមរយៈ Video Conference

នាព្រឹកថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២០ អគ្គលេខាធិការដ្ឋានព្រឹទ្ធសភាបានប្រជុំបូកសរុបលទ្ធផលការងាររបស់អគ្គលេខាធិការដ្ឋានព្រឹទ្ធសភាប្រចាំខែមេសា និងកំណត់ទិសដៅការងារខែឧសភា ឆ្នាំ២០២០ ក្រោមអធិបតីភាពឯកឧត្តម **អ៊ុំ សារីទ្ធ** អគ្គលេខាធិការព្រឹទ្ធសភា តាមរយៈ Video Conference ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំគ្រប់អង្គភាពចំណុះអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា ចាប់ពីប្រធាននាយកដ្ឋានឡើង។

កិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែមេសានេះ ក៏មានការធ្វើសេចក្តីវាយការណ៍របស់អគ្គនាយក នៃអគ្គនាយកដ្ឋានទាំង៣ និងអគ្គាធិការដ្ឋានផងដែរ។

ក្នុងឱកាសនោះដែរឯកឧត្តម **អ៊ុំ សារីទ្ធ** អគ្គលេខាធិការព្រឹទ្ធសភា បានជម្រាបជូនអង្គប្រជុំអំពីសភាពការណ៍អន្តរជាតិ តំបន់ និងសភាពការណ៍ជាតិ ព្រមទាំងធ្វើការបូកសរុបលទ្ធផលការងាររបស់អគ្គលេខាធិការដ្ឋានព្រឹទ្ធសភាដោយកត់សម្គាល់ឃើញថា ខែមេសានេះអគ្គលេខាធិការដ្ឋានព្រឹទ្ធសភាបានបន្តការយកចិត្តទុកដាក់ និងផ្សព្វផ្សាយជូនមន្ត្រីរាជការអំពីការទប់ស្កាត់នឹងជំងឺរលាកផ្លូវដង្ហើម ឆ្លងថ្លូវ (covid-19) ដោយអនុវត្តតាមវិធានការសំខាន់ៗចំនួន


៣ចំណុច គឺវិធានការអប់រំ អនាម័យ វិធានការរដ្ឋបាល និងវិធានការប្រើប្រាស់បច្ចេកវិទ្យាព័ត៌មាន ដើម្បីធានានិរន្តរភាពការងារស្របតាមស្ថានភាព និងតម្រូវការចាំបាច់របស់ស្ថាប័ន និងប្រទេសជាតិ។ ស្របពេលជាមួយគ្នានេះអគ្គលេខាធិការដ្ឋានក៏មានការងារមហាញ្ញកជាច្រើនលើមុខងារនីតិកម្ម ដោយបានរៀបចំ និងចាត់ចែងការប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍ចំនួន៤លើក ប្រជុំព្រឹទ្ធសភាជាវិសាមញ្ញចំនួន២លើក និងបើកសម័យប្រជុំលើកទី៥ព្រឹទ្ធសភានីតិកាលទី៤ចំនួន១លើក បានយ៉ាងល្អប្រសើរ។

ទន្ទឹមនឹងនេះលើមុខងារតំណាង អគ្គលេខាធិការដ្ឋានព្រឹទ្ធសភាបានអមដំណើរសមាជិក សមាជិកាព្រឹទ្ធសភាចុះបំពេញការងារនៅមូលដ្ឋាន ជាពិសេសផ្សព្វផ្សាយអំពីវិធានការបង្ការ និងទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ និងចែកគ្រឿងឧបភោគ បរិភោគ សម្ភារការពារ និងថវិកាមួយចំនួនជូនប្រជាពលរដ្ឋនៅរាជធានីភ្នំពេញ និងតាមបណ្តាខេត្ត ក្រុងនានា។

ចំពោះមុខងារអភិវឌ្ឍន៍ស្ថាប័ន អគ្គលេខាធិការដ្ឋានព្រឹទ្ធសភាបានបន្តលើកកម្ពស់ការផ្តល់សេវាស្រាវជ្រាវ និងការប្រើប្រាស់បច្ចេកវិទ្យាព័ត៌មានតាមប្រព័ន្ធ Online ក្នុងប្រតិបត្តិការការងារប្រចាំថ្ងៃ និងការសន្សំសំចៃតម្រូវឱ្យកាត់បន្ថយចំណាយប្រតិបត្តិការលើមុខងារទាំង៥បន្ថែមទៀត។

សម្រាប់ខែឧសភាខាងមុខនេះ ឯកឧត្តមអគ្គលេខាធិការព្រឹទ្ធសភាបានកំណត់ឱ្យគ្រប់អង្គភាពចំណុះអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា បន្តផ្តល់សេវាទ្រទ្រង់ដល់មុខងារទាំង៥របស់ព្រឹទ្ធសភា និងបន្តខិតខំពង្រឹងសមត្ថភាពមន្ត្រី ដើម្បីផ្តល់ភាពស័ក្តិសិទ្ធិក្នុងការផ្តល់សេវាជូនសមាជិកព្រឹទ្ធសភាឱ្យកាន់តែល្អជាលំដាប់។

(អត្ថបទ៖ នុត សច្ចៈ និងរូបភាព៖ ទេព មករា)



រូបភាពកិច្ចប្រជុំបូកសរុបតាមរយៈ Video Conference

**ថ្នាក់ដឹកនាំអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា
ចូលរួមកិច្ចប្រជុំ និងពិធីផ្សេងៗ**

✽ នាព្រឹកថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២០ ឯកឧត្តម **អ៊ុំ សារីទ្ធ** អគ្គលេខាធិការព្រឹទ្ធសភា បានអញ្ជើញជាអធិបតី-ភាពក្នុងកិច្ចប្រជុំស្តីពី ក្របខ័ណ្ឌយុទ្ធសាស្ត្រ និងផែនការសកម្មភាពសម្រាប់ពង្រឹងសមត្ថភាពព្រឹទ្ធសភាកម្ពុជា (២០២១-២០៣០) និងទស្សនវិស័យនៃដំណើរទៅមុខរបស់អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា (២០២១-២០៣០) នៅសាលប្រជុំពិសេស វិមានព្រឹទ្ធសភា។



✽ នាព្រឹកថ្ងៃសៅរ៍ ទី៩ ខែឧសភា ឆ្នាំ២០២០ ឯកឧត្តម **អ៊ុំ សារីទ្ធ** អគ្គលេខាធិការព្រឹទ្ធសភា បានអញ្ជើញជួបសំណេះសំណាល សួរសុខទុក្ខ និងនាំយកអំណោយទៅប្រគល់ជូនចៅសង្កាត់ព្រែកលៀប សង្កាត់ព្រែកតាសេក និងសង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ដើម្បីរួមចំណែកក្នុងការបង្ការ និងទប់ស្កាត់ការរីករាលដាលនៃមេរោគកូវីដ-១៩ (COVID-19)។



✽ នារសៀលថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២០ ឯកឧត្តម **អ៊ុំ សារីទ្ធ** អគ្គលេខាធិការព្រឹទ្ធសភា បានអញ្ជើញជាអធិបតីភាពក្នុងកិច្ចប្រជុំពិនិត្យ និងពិភាក្សាស្តីពី ការធ្វើវិចារណកម្មលើកម្មវិធីចំណាយថវិកាកម្មវិធីឆ្នាំ២០២០ របស់អគ្គនាយកដ្ឋានទាំង៣ និងអគ្គាធិការដ្ឋាន នៃអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា ដោយមានការអញ្ជើញចូលរួមពីអគ្គនាយកទាំងបី អគ្គាធិការ និងមន្ត្រីជំនាញ នៅសាលប្រជុំពិសេស វិមានព្រឹទ្ធសភា។



✽ នារសៀលថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២០ ឯកឧត្តម **អ៊ុំ សារីទ្ធ** អគ្គលេខាធិការព្រឹទ្ធសភា បានអញ្ជើញជាអធិបតីភាពក្នុងកិច្ចប្រជុំស្តីពី ការងារសវនកម្មសាធារណៈនៃអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា ដោយមានការអញ្ជើញចូលរួមពីអគ្គនាយក អគ្គនាយករងរដ្ឋបាល និងហិរញ្ញវត្ថុប្រធាននាយកដ្ឋានហិរញ្ញវត្ថុ និងមន្ត្រីនៃអង្គភាពសវនកម្មសាធារណៈ នៅសាលប្រជុំពិសេស វិមានព្រឹទ្ធសភា។



**ថ្នាក់ដឹកនាំអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា
ចូលរួមកិច្ចប្រជុំ និងពិធីផ្សេងៗ**

✽នារសៀលថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២០ ឯកឧត្តម **អ៊ុំ សារីទ្ធ** អគ្គលេខាធិការព្រឹទ្ធសភា បានអញ្ជើញជាអធិបតីភាពក្នុងកិច្ចប្រជុំស្តីពី ការងារសង្គមកិច្ចនៃអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា ដោយមានការអញ្ជើញចូលរួមពីអគ្គនាយកទាំងបី អគ្គាធិការ និងមន្ត្រីជំនាញមកពីនាយកដ្ឋានហិរញ្ញវត្ថុ អង្គភាពគ្រប់គ្រងមូលនិធិសង្គមកិច្ច សមាគមបេឡាសោធននិវត្តន៍ សមាគមសង្គហមន្ត្រីរាជការ សមាគមនារី និងក្រុមយុវជន នៃអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា នៅសាលប្រជុំពិសេស វិមានព្រឹទ្ធសភា។



✽នាព្រឹកថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២០ ឯកឧត្តម **អ៊ុំ សារីទ្ធ** អគ្គលេខាធិការព្រឹទ្ធសភា បានអញ្ជើញជាអធិបតីភាពក្នុងកិច្ចប្រជុំផ្សព្វផ្សាយស្តីពី ការសិក្សាស្តីពីក្របខ័ណ្ឌយុទ្ធសាស្ត្រ និងផែនការសកម្មភាពសម្រាប់ពង្រឹងសមត្ថភាពព្រឹទ្ធសភាកម្ពុជា (២០២១-២០៣០) និងទស្សនវិស័យនៃដំណើរទៅមុខរបស់អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា (២០២១-២០៣០) ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំអង្គភាពចំណុះអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា ចាប់ពីប្រធាននាយកដ្ឋានឡើង នៅសាលសិក្ខាសាលាបណ្ណាល័យព្រឹទ្ធសភា។



✽នារសៀលថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២០ ឯកឧត្តម **អ៊ុំ សារីទ្ធ** អគ្គលេខាធិការព្រឹទ្ធសភា បានអញ្ជើញជាអធិបតីភាពក្នុងពិធីប្រគល់-ទទួលអំណោយមនុស្សធម៌ជាបរិក្ខារប្រើប្រាស់ពីលោក **គឹម ភេនា** ប្រធានអង្គការការីតាស ជូនដល់អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា ដើម្បីចូលរួមបង្ការ និងទប់ស្កាត់នៃរីករាលដាលជំងឺកូវីដ-១៩ នៅសាលប្រជុំពិសេសកណ្តាល នៃវិមានព្រឹទ្ធសភា។



**ថ្នាក់ដឹកនាំអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា
ចូលរួមកិច្ចប្រជុំ និងពិធីផ្សេងៗ**


✽ នាសៀលថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២០ ឯកឧត្តម **អ៊ុំ សារិន្ទ** អគ្គលេខាធិការព្រឹទ្ធសភាបានអញ្ជើញជាអធិបតីភាពក្នុងពិធីប្រគល់-ទទួលអំណោយមនុស្សធម៌ជាបរិក្ខារប្រើប្រាស់ពីឯកឧត្តម Ermenegildo “Kupa” Lopes ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសាធារណរដ្ឋប្រជាធិបតេយ្យទីម័រឡេស្តេ ប្រចាំព្រះរាជាណាចក្រកម្ពុជា ជូនដល់អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា ដើម្បីចូលរួមបង្ការ និងទប់ស្កាត់នៃវិវាទជាលជំងឺកូវីដ-១៩ នៅសាលប្រជុំពិសេសកណ្តាល នៃវិមានព្រឹទ្ធសភា។



✽ នាព្រឹកថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២០ ឯកឧត្តម **អ៊ុំ សារិន្ទ** អគ្គលេខាធិការព្រឹទ្ធសភាបានអញ្ជើញជាអធិបតីភាពក្នុងកិច្ចប្រជុំផ្សព្វផ្សាយស្តីពី រចនាសម្ព័ន្ធទីរបស់អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំអង្គភាពចំណុះអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា ចាប់ពីប្រធាននាយកដ្ឋានឡើង នៅសាលសិក្ខាសាលាបណ្ណាល័យព្រឹទ្ធសភា។



✽ នាព្រឹកថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២០ ឯកឧត្តម **ឡោក ឆាយ** អគ្គលេខាធិការរងព្រឹទ្ធសភាបានអញ្ជើញចូលរួមក្នុងពិធីប្រគល់-ទទួលអំណោយជាម៉ាស់ចំនួន ៣០.០០០ម៉ាស់ ពីរដ្ឋសភានៃសាធារណរដ្ឋសង្គមនិយមវៀតណាមជូនដល់អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា និងរដ្ឋសភា ដើម្បីចូលរួមបង្ការ និងទប់ស្កាត់នៃវិវាទជាលជំងឺកូវីដ-១៩ នៅវិមានរដ្ឋសភា។



✽ នាព្រឹកថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២០ គណៈប្រតិភូអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា ដឹកនាំដោយលោក **លី វិទ្យា** អគ្គនាយករង នៃអគ្គនាយកដ្ឋានរដ្ឋបាល និងហិរញ្ញវត្ថុបានអញ្ជើញដាក់កូរ៉េនឆ្នាំគោរពវិញ្ញាណក្ខន្ធសពឯកឧត្តម **កែវ ធី** ទីប្រឹក្សាសម្តេចវិបុលសេនាភក្តី **សាយ ឈុំ** ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា នៅឧទ្យានម្លិះ បុរីភ្នំពេញដាក់ សង្កាត់ព្រែកលៀប ខណ្ឌជ្រោចជ្រាន ភ្នំពេញ។



